



ព្រឹទ្ធសភា

SENATE MAGAZINE

ទស្សនាវដ្តី

ប្រចាំខែកុម្ភៈ



លេខ ២៤៤ ឆ្នាំទី២១ ព.ស ២៥៦៤ គ.ស ២០២១

Issue 244 Volume 21 BC 2564 BE 2021



សកម្មភាពថ្នាក់ដឹកនាំ

- សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទទួលជួបលោកជំទាវ ដេវីយ៉ានី ឧត្តា ឧប្រាហ្មដ ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី..... ១
- សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនថ្មី..... ៤
- ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ស្នើឱ្យក្រុមប្រឹក្សាសង្កាត់ក្នុងខណ្ឌសែនសុខ យកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាព..... ៧
- ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ត្រូវបន្តយកចិត្តទុកដាក់បំពេញភារកិច្ច របស់ខ្លួនឱ្យបានច្បាស់លាស់..... ៨
- ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ចុះជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតព្រឹទ្ធសភា ក្នុងខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ..... ៩
- ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល..... ១០
- ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អញ្ជើញបើកការដ្ឋានជួសជុលផ្លូវទំនប់សណ្តមាត់ស្ទឹង ក្នុងសង្កាត់កំពង់សំណាញ់... ១១
- ព្រឹទ្ធសភាចុះអនុស្សរណៈជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន..... ១២
- ថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ..... ១៤



សកម្មភាពគណៈកម្មការ

- គណៈកម្មការទី៤ព្រឹទ្ធសភាចុះឈ្នួលយល់អំពីវិស័យជាសមត្ថកិច្ចរបស់ខ្លួននៅ ខេត្តកោះកុង..... ១៥
- គណៈកម្មការទី៥ព្រឹទ្ធសភាជួបពិភាក្សាការងារជាមួយនឹងអគ្គនាយកដ្ឋានអន្តេប្រវេសន៍... ១៧
- ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២រៀបចំវេទិកាថ្នាក់ស្រុកនៅស្រុកកងមាស និងស្រុកកោះសុទិន ខេត្តកំពង់ចាម..... ១៩
- លោកជំទាវ មាន សំអាន ដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ចុះជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំក្នុងស្រុកពារាំង និងស្រុកកញ្ចៀច..... ២១
- សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុករមាសហែក និង ស្រុកស្វាយជ្រៃ..... ២៣
- ឯកឧត្តម យ៉ង់ សែម ដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ចុះជួបសំណេះសំណាលជាមួយអាជ្ញាធរ ស្រុកវែនសែ ខេត្តរតនគិរី..... ២៥
- គណៈកម្មការទាំង១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំនានា..... ២៧
- ការងារទទួលពាក្យបណ្តឹង..... ២៩
- សមាជិក សមាជិកាព្រឹទ្ធសភាចុះបំពេញការងារនៅតាមបណ្តាភូមិភាគទាំង៨..... ៣០
- សមាជិក សមាជិកាព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ..... ៤៤



សកម្មភាពអគ្គលេខាធិការដ្ឋាន

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និង កំណត់ទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២១..... ៤៧
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាពង្រឹងសមត្ថភាពមន្ត្រីព័ត៌មានលើជំនាញបច្ចេកទេស ផលិតព័ត៌មាន..... ៤៨
- ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ..... ៤៩



អ្នកគ្រប់គ្រងទូទៅ

ឯកឧត្តម អ៊ុំ សារីទូ

អ្នកសម្រួលខ្លឹមសារ

និងអក្ខរាវិរុទ្ធ

ឯកឧត្តម កែវ ចាន់ណា

ឯកឧត្តម សុខ វិទ្យុ

ឯកឧត្តម ជួន ណា

ឯកឧត្តម គឹម ពិសិដ្ឋ

លោក ជួន សុខធី

លោក ទេព មករា

លោក កុក វ៉ៃ

អ្នកគ្រប់គ្រងផ្ទាល់

លោក ទេព មករា

ក្រុមអ្នកយកព័ត៌មាន

ការិយាល័យព័ត៌មាន

ការិកុំព្យូទ័រ

លោក វ៉ាន់ ពិសិដ្ឋ

លោក ជុំ ច័ន្ទរតនា

កញ្ញា សុខ សុជាតា

លោកស្រី ជា ចាចបុប្ផារត្ន

ក្របមុខ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចក្ខុបអនុស្សាវរីយជាមួយលោកជំទាវ ដេវីយ៉ានី ឧត្តា ឧប្រាហ្មដ ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី។

ក្របក្រោយ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋនៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

វិចារប្បតិការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖ (855 23)211441, 211442, 211443, ទូរសារ៖ (855 23)211446


E-mail : oumsarith.sgssenat@gmail.com

Website: www.senate.gov.kh

www.elibrary.senate.gov.kh

Facebook: www.facebook.com/senateofcambodia

**សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទទួលជួប
លោកជំទាវ ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី**



លោកជំទាវ ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ

នាព្រឹកថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទី សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ **ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ** (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពទើបតែងតាំងថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

ក្នុងឱកាសនោះ លោកជំទាវ **ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ** បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម។ លោកជំទាវឯកអគ្គរដ្ឋទូតបានសន្យាថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវនឹងខិតខំប្រឹងប្រែងពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។


លោកជំទាវឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ប្រទេសឥណ្ឌាមិនគ្រាន់តែចាត់ទុកប្រទេសកម្ពុជា ជាអ្នកជិតខាងល្អប៉ុណ្ណោះទេ គឺចាត់ទុកប្រទេសកម្ពុជាជាគ្រួសារតែមួយ ពីព្រោះថាប្រទេសទាំងពីរមានអរិយធម៌ វប្បធម៌ សាសនា និងប្រពៃណីប្រហាក់ប្រហែលគ្នាតាំងពីយូរលង់ណាស់មកហើយ។ ក្នុងនោះថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឈរភ្ញៀវគ្នាដើម្បីជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកនាពេលកន្លងទៅ។ ប្រទេសឥណ្ឌា គឺជាប្រទេសទីមួយដែលបានជួយជួសជុលប្រាសាទអង្គរវត្តឡើងវិញនៅឆ្នាំ១៩៨៦។ ក្នុងពេល

នោះនៅតំបន់អង្គរវត្តមិនទាន់មានសុវត្ថិភាពនៅឡើយទេ ដោយសារតែពេលនោះនៅមានការរំខានវាយប្រហារពីកងកម្លាំងរបស់ខ្មែរក្រហមនៅឡើយ។

លោកជំទាវឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជាគឺជាដៃគូដ៏សំខាន់របស់សាធារណរដ្ឋឥណ្ឌា ជាមិត្តភក្តិ និងដៃគូដ៏ល្អរឹងមាំក្នុងក្របខ័ណ្ឌអាស៊ាន ជាពិសេសស្របតាមគោលនយោបាយទិសបូព៌ារបស់សាធារណរដ្ឋឥណ្ឌា។ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រយ៉ាងជ្រាលជ្រៅរបស់ប្រទេសកម្ពុជា ដោយគ្មានលក្ខខណ្ឌចំពោះសាធារណរដ្ឋឥណ្ឌា ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ ជាមួយគ្នានេះ ប្រទេសទាំងពីរបានផ្លាស់ប្តូរនូវកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ទាំងក្នុងក្របខ័ណ្ឌអន្តរជាតិ ក៏ដូចជាក្របខ័ណ្ឌពហុភាគីផងដែរ។

លោកជំទាវឯកអគ្គរដ្ឋទូតបានស្នើសុំការគាំទ្រពីសម្តេចប្រធានព្រឹទ្ធសភា ចំពោះបេសកកម្មការទូតរបស់លោកជំទាវដើម្បីឱ្យសម្រេចបាននូវគោលដៅ និងបង្កើននូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អប្រពៃរវាង៖ ប្រជាជន សេដ្ឋកិច្ចនិងការផ្សារភ្ជាប់ក្នុងវិស័យឌីជីថលនៃប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយថែមទៀត។ ប្រទេសឥណ្ឌាចង់ឱ្យមានការហោះហើរត្រង់ពីប្រទេសឥណ្ឌាមកប្រទេសកម្ពុជា ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសសម្រាប់ប្រជាជនកម្ពុជាដែលស្វែងរកការព្យាបាលជំងឺនៅសាធារណរដ្ឋឥណ្ឌា។ ជាងនេះទៅទៀត ជាការបង្កឱកាសឱ្យប្រជាជនឥណ្ឌាបានមកទស្សនកិច្ចនៅប្រាសាទអង្គរវត្ត និងបានឃើញវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ប្រទេសកម្ពុជា ដែលមានទំនាក់ទំនងគ្នាជាយូរលង់ណាស់មកហើយ។ លោកជំទាវជឿជាក់យ៉ាងមុតមាំថា វិស័យទេសចរណ៍ គឺជាវិស័យមួយដែលផ្តល់ប្រយោជន៍ដល់ទំនាក់ទំនងរវាងប្រជាជនទាំងពីរ ហើយវិស័យនេះក៏បានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច នៃប្រទេសទាំងពីរផងដែរ។

លោកជំទាវឯកអគ្គរដ្ឋទូតបានស្នើសុំការគាំទ្រពីសម្តេចប្រធានព្រឹទ្ធសភា ក៏ដូចជាព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា លើគម្រោងវិនិយោគរបស់សាធារណរដ្ឋឥណ្ឌាលើវិស័យសុខាភិបាល និងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ



បុគ្គលិកស្ថានទូតនៃសាធារណរដ្ឋឥណ្ឌា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា ក្នុងជំនួបសវនាការ

ខាងវិស័យការពារជាតិរវាងប្រទេសទាំងពីរឱ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត។

លោកជំទាវឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ប្រទេសឥណ្ឌាតែងតែជួយអភិវឌ្ឍធនធានមនុស្សរបស់ប្រទេសកម្ពុជា ក្នុងនោះបានផ្តល់អាហារូបករណ៍ឱ្យក្រសួង ស្ថាប័ន និងសកលវិទ្យាល័យនានា ក្នុងការពង្រឹងសមត្ថភាពលើជំនាញបច្ចេកវិទ្យាព័ត៌មាន និងជំនាញផ្សេងៗទៀត។ ជាមួយគ្នានេះ ក៏មានកម្មវិធីបណ្តុះបណ្តាលផ្នែកព័ត៌មានវិទ្យាសម្រាប់មន្ត្រីរាជការនៃសភាកម្ពុជា ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវការងារសភានៅប្រទេសឥណ្ឌាផងដែរ។

ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានសម្តែងនូវការអបអរសាទរជូនចំពោះលោកជំទាវ **ដេវី យ៉ានី ឧត្តា ខុប្រាហ្គាន** ដែលត្រូវបានរដ្ឋាភិបាល នៃសាធារណរដ្ឋឥណ្ឌា តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចមានជំនឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវឯកអគ្គរដ្ឋទូត នឹងបន្តខិតខំរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការអបអរសាទរជាមួយនឹងប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសប្រារព្ធទិវាបុណ្យជាតិខួបលើកទី៧២ និងសូម

ប្រសិទ្ធពរជូនប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋឥណ្ឌាមានវឌ្ឍនភាព និងវិបុលភាព។ ជាមួយគ្នានេះ សម្តេចបានកោតសរសើរ និងអបអរសាទរចំពោះរដ្ឋាភិបាលឥណ្ឌាដែលទទួលបានជោគជ័យក្នុងការផលិត និងផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩ ដែលជាភ្នាក់ងារសម្រាប់ប្រជាជនឥណ្ឌា ក៏ដូចជាមនុស្សជាតិទាំងអស់។ សម្តេចមានជំនឿជាក់យ៉ាងមុតមាំថា ប្រទេសឥណ្ឌា ក៏ដូចជាពិភពលោកទាំងមូលនឹងយកឈ្នះលើវីរុសកូវីដ-១៩ជាក់ជាពុំខាន។

សម្តេចប្រធានព្រឹទ្ធសភាបានមានប្រសាសន៍ថា ប្រទេសទាំងពីរ (កម្ពុជា-ឥណ្ឌា) មានប្រវត្តិសាស្ត្រទំនាក់ទំនងប្រពៃណី មិត្តភាពតាំងពីយូរលង់មកហើយ ហើយបានភ្ជាប់ទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៥២ នៅពេលដែលប្រទេសកម្ពុជាស្ថិតនៅក្រោមអាណានិគមបារាំង។ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ទំនាក់ទំនងការទូតនេះត្រូវកាត់ផ្តាច់មួយរយៈ ហើយត្រូវបានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការឡើងវិញក្នុងឆ្នាំ១៩៨១ រហូតមកដល់បច្ចុប្បន្ននេះ។

សម្តេចប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលត្រូវបានពង្រឹងពង្រីកឥតឈប់ឈរ។ ព្រះរាជាណាចក្រកម្ពុជាសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌាដែលជួយជ្រោមជ្រែងប្រទេសកម្ពុជា ក្នុងបុព្វហេតុឯករាជ្យជាតិនៅឆ្នាំ១៩៥៣ ហើយចាប់ពីឆ្នាំ១៩៨១មក ប្រទេសកម្ពុជាតែងតែទទួលបានជំនួយឥតសំណង ជំនួយកម្ចីសម្បទាន វប្បធម៌ អរិយធម៌ សាសនា បច្ចេកទេស ការអភិវឌ្ឍធនធានមនុស្ស និងជំនួយខាងសង្គមជាច្រើនទៀត។ ជាមួយនោះ ប្រទេសទាំងពីរក៏

បានជំរុញនូវការវិនិយោគ ការផ្លាស់ប្តូរពាណិជ្ជកម្ម និង ទេសចរណ៍ទៅវិញទៅមក ដែលបានរួមវិភាគទានយ៉ាង ច្រើនដល់ការអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានមុខមាត់ថ្មីដូច ពេលបច្ចុប្បន្ននេះ។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណដល់ស្ថាន ឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាលឥណ្ឌា ដែលតែងតែបានជួយ បណ្តុះបណ្តាលធនធានមនុស្សជាច្រើនដល់ប្រទេសកម្ពុជា។ តាមរយៈបេសកកម្មការទូតរបស់លោកជំទាវឯកអគ្គរដ្ឋទូត សម្តេចសង្ឃឹមថា លោកជំទាវនឹងបន្តជួយជំរុញការវិនិយោគ ទុននានា ការផ្លាស់ប្តូរពាណិជ្ជកម្ម និងចលនាប្រជាជន ឥណ្ឌាឱ្យមកទស្សនានៅប្រទេសកម្ពុជាបានច្រើនថែមទៀត បន្ទាប់ពីបញ្ចប់វិបត្តិកូវីដ-១៩។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា នាពេលកន្លង ទៅ ព្រឹទ្ធសភាតែងតែគាំទ្រ និងលើកទឹកចិត្តដល់រាជរដ្ឋា- ភិបាលកម្ពុជា ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្ធិសញ្ញា និងអនុស្សរណៈយោគយល់គ្នា ហើយបន្ទាប់ពី ឯកសារទាំងនេះត្រូវបានផ្តល់សច្ចាប័នរួចហើយ ព្រឹទ្ធសភា នៅតែលើកទឹកចិត្ត និងគាំទ្រឱ្យរដ្ឋាភិបាល នៃប្រទេសទាំង ពីរអនុវត្តទៅដោយរលូន និងប្រកបដោយប្រសិទ្ធភាព។ បច្ចុប្បន្ន ប្រទេសទាំងពីរកំពុងតែរៀបចំនូវកិច្ចព្រមព្រៀង សន្ធិសញ្ញា អនុស្សរណៈយោគយល់គ្នាមួយចំនួន និង កំពុងតែពិភាក្សាគ្នាយ៉ាងមមាញឹក ហើយព្រឹទ្ធសភានឹង ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ការចុះ ហត្ថលេខាលើសន្ធិសញ្ញា កិច្ចព្រមព្រៀង អនុស្សរណៈ ទាំងអស់របស់រដ្ឋាភិបាល នៃប្រទេសទាំងពីរ ព្រមទាំង ត្រៀមខ្លួនដើម្បីចូលរួមផ្តល់យោបល់ អនុម័តផ្តល់សច្ចាប័ន សម្រាប់ឱ្យប្រទេសទាំងពីរយកទៅអនុវត្ត សម្រាប់ជាមូល- ដ្ឋាននៃការអភិវឌ្ឍប្រទេសជាតិផង និងជាមូលដ្ឋានក្នុងការ រួមចំណែកកសាងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍទាំង នៅក្នុងតំបន់ និងអន្តរជាតិផង។

សម្តេចប្រធានព្រឹទ្ធសភា បានឯកភាពចំពោះប្រសាសន៍ របស់លោកជំទាវឯកអគ្គរដ្ឋទូត ទាក់ទងនឹងការវិនិយោគ លើវិស័យសុខាភិបាល ក៏ដូចជាលើវិស័យផ្សេងៗទៀត ហើយសម្តេចនឹងគាំទ្រទាំងស្រុងចំពោះគោលដៅនៃការ វិនិយោគទាំងនោះនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា នាពេលកន្លង ទៅនេះ ព្រឹទ្ធសភានៃប្រទេសទាំងពីរបានធ្វើការទំនាក់ទំនង

និងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងរលូន និងមាន ប្រសិទ្ធភាព។ ព្រឹទ្ធសភាកម្ពុជានឹងតិរច្ឆានទី៤នេះ បានចាត់- តាំងឱ្យមានក្រុមមិត្តភាពទ្វេភាគីជាមួយនឹងព្រឹទ្ធសភា ឥណ្ឌារួចហើយ។ ជាមួយគ្នានោះ សម្តេចបានថ្លែងអំណរ- គុណដល់ស្ថានឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាលឥណ្ឌា ដែល បានជួយលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សដល់មន្ត្រី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តាមរយៈការផ្តល់អាហា- រូបករណ៍រយៈពេលខ្លី មធ្យម ទៅរៀននៅសាធារណរដ្ឋឥណ្ឌា ដែលគិតចាប់តាំងពីឆ្នាំ២០១២មក គឺមានចំនួន១២៤នាក់ ហើយព្រឹទ្ធសភាឥណ្ឌាក៏បានបញ្ជូនអ្នកជំនាញផ្នែកស្រាវជ្រាវ មកជួយបណ្តុះបណ្តាលមន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅភ្នំពេញផងដែរ។ លើសពីនេះ ស្ថានទូតឥណ្ឌាបានបង្កើន ចំណងមិត្តភាពជាមួយនឹងមន្ត្រីសភាតាមរយៈការរៀបចំ កម្មវិធីហាត់យោហ្គា (Yoga) នៅក្នុងអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភាផងដែរ។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេច ប្រធានព្រឹទ្ធសភាបានប្រកាសត្រៀមខ្លួន នឹងធ្វើកិច្ចសហ- ប្រតិបត្តិការជាមួយនឹងលោកជំទាវឯកអគ្គរដ្ឋទូត និង ស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីរួម ចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិ- បត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូត សម្តេចបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខជូនឯកឧត្តម ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឥណ្ឌា ប្រកបដោយ មនោសញ្ចេតនាជ្រាលជ្រៅ ដោយសេចក្តីគោរព និង នឹករឭក។

(អត្ថបទ៖ នុត សច្ចៈ រូបភាព៖ គង់ យ៉ាវិន)



សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចក្ខុវិស័យជាមួយលោកជំទាវ ជេវីយ៉ានី ឧត្តរ ឧប្រាណ្ឌដ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទទួលជួបឯកអគ្គរដ្ឋទូត
នៃសាធារណរដ្ឋហ្វីលីពីន



លោកជំទាវ ម៉ារៀ អ៊ែមេលីតា ស៊ី.អាគីណូ និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ

នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៨:៣០នាទី សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ **ម៉ារៀ អ៊ែមេលីតា ស៊ី.អាគីណូ** (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណា ចក្រកម្ពុជា ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុង នាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បាន សម្តែងនូវការអបអរសាទរជូនចំពោះលោកជំទាវ **ម៉ារៀ អ៊ែមេលីតា ស៊ី.អាគីណូ** ដែលត្រូវបានរដ្ឋាភិបាល នៃ សាធារណរដ្ឋហ្វីលីពីនតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះ- រាជាណាចក្រកម្ពុជា។ សម្តេចវិបុលសេនាភក្តីមានជំនឿ ជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវ ឯកអគ្គរដ្ឋទូតនឹងបន្តខិតខំលើកកម្ពស់ទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យរវាងព្រះរាជាណាចក្រ-

កម្ពុជា និងសាធារណរដ្ឋហ្វីលីពីន ឱ្យកាន់តែល្អប្រសើរ បន្ថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏សំខាន់សម្រាប់ ប្រជាជននៃប្រទេសទាំងពីរទាំងពេលបច្ចុប្បន្ន និងពេល អនាគត។

ក្នុងឱកាសនោះ លោកជំទាវ **ម៉ារៀ អ៊ែមេលីតា ស៊ី. អាគីណូ** បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចប្រធានព្រឹទ្ធសភា ដែលបានអនុញ្ញាតឱ្យចូលជួប សម្តែងការគួរសម។ លោកជំទាវឯកអគ្គរដ្ឋទូតបានសន្យា ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវនៅ ព្រះរាជាណាចក្រកម្ពុជា លោកជំទាវនឹងខិតខំប្រឹងប្រែងបន្ត ពង្រឹងពង្រីកទំនាក់ទំនង និងសហប្រតិបត្តិការរវាងប្រទេស ទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និង វិស័យវិនិយោគ ដើម្បីជាផលប្រយោជន៍សម្រាប់ប្រទេស ទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។

លោកជំទាវឯកអគ្គរដ្ឋទូតបានជម្រាបជូនសម្តេចប្រធាន ព្រឹទ្ធសភាជ្រាបថា ក្នុងបេសកកម្មការទូតរបស់លោកជំទាវ គឺផ្ដោតសំខាន់លើការជួយជំរុញឱ្យមានទំនាក់ទំនង និង សហប្រតិបត្តិការល្អរវាងប្រជាជននៃប្រទេសទាំងពីរ ពី



បុគ្គលិកស្ថានទូតនៃសាធារណរដ្ឋហ្វីលីពីន និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា ក្នុងជំនួបសវនាការ

ព្រោះចាប់តាំងពីការចាប់ផ្តើមនៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ប្រជាជន នៃប្រទេសទាំងពីរមានការទាក់ទងគ្នាតាំងពីយូរលង់ណាស់មកហើយ។

លោកជំទាវឯកអគ្គរដ្ឋទូតបានសន្យាថា នឹងខិតខំចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សនៅព្រះរាជាណាចក្រកម្ពុជា ពីព្រោះកត្តាធនធានមនុស្សមានសារៈសំខាន់ណាស់ សម្រាប់ជួយអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកចម្រើន។ ក្រៅពីនេះ ប្រទេសហ្វីលីពីនបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សាវិស័យវិទ្យាសាស្ត្រ និងវិស័យផ្សេងៗទៀត នៅប្រទេសហ្វីលីពីន។ លោកជំទាវក៏បានសន្យាផងដែរថា នឹងខិតខំប្រឹងប្រែងស្វែងរកអាហារូបករណ៍បន្ថែមទៀត សម្រាប់និស្សិតកម្ពុជា ព្រមទាំងសហការរៀបចំវគ្គបណ្តុះបណ្តាលតាមរយៈស្ថាប័នអប់រំនៅព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវឯកអគ្គរដ្ឋទូតបានបញ្ជាក់អំពីទំនាក់ទំនងអន្តរសភា ជាពិសេសសភានៃប្រទេសទាំងពីរ តែងមានការផ្លាស់ប្តូរគណៈប្រតិភូគ្នាទៅវិញទៅមក។ នាពេលខាងមុខ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូសភាពអាស៊ីអឺរ៉ុប (ASEP) លើកទី១១ នៅឆ្នាំ២០២១ និងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣

នៅឆ្នាំ២០២២ ព្រមទាំងការរៀបចំការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣។ លោកជំទាវសូមគាំទ្រ និងអញ្ជើញភាគីហ្វីលីពីនចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗទាំងអស់នោះផងដែរ។

លោកជំទាវឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា នៅឆ្នាំ២០២២ ខាងមុខនេះ គឺជាខួបលើកទី៦០ នៃទំនាក់ទំនងការទូតនៃប្រទេសហ្វីលីពីន-កម្ពុជា។ លោកជំទាវបានត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយនឹងភាគីពាក់ព័ន្ធ ក្នុងការរៀបចំពិធីអបអរសាទរខួបលើកទី៦០ នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរឱ្យកាន់តែមានភាពអធិកអធម។ ជាមួយគ្នានោះ លោកជំទាវឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយប្រជាជនហ្វីលីពីនដែលកំពុងស្នាក់នៅប្រទេសកម្ពុជា បានបង្កើតសភាពាណិជ្ជកម្មកាលពីពេលថ្មីៗ ហើយបន្ទាប់ពីជំងឺកូវីដ-១៩ផុតរលត់ទៅសភាពាណិជ្ជកម្មនេះនឹងខិតខំពង្រឹងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានសម្តែងនូវសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេស

ទាំងពីរ ដែលមានការរីកចម្រើនឥតឈប់ឈរ។ ការរីក-
ចម្រើន និងទំនាក់ទំនងដ៏ល្អនេះ ស្តែងឡើងតាមរយៈការ
ផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹក-
នាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័ននានានៃ
ប្រទេសទាំងពីរ។

សម្តេចវិបុលសេនាភក្តីបានថ្លែងអំណរគុណដល់រដ្ឋាភិ-
បាលហ្វីលីពីន ចំពោះការផ្តល់អាហាររូបករណ៍ដល់និស្សិត
និងមន្ត្រីរាជការកម្ពុជាឱ្យបានទៅសិក្សាថ្នាក់ឧត្តមសិក្សា
និងក្រោយឧត្តមសិក្សានៅតាមសកលវិទ្យាល័យនានានៅ
ប្រទេសហ្វីលីពីន។ សម្តេចក៏បានសម្តែងនូវសេចក្តីរីករាយ
ចំពោះការបង្កើតសភាពាណិជ្ជកម្មហ្វីលីពីននៅព្រះរាជា-
ណាចក្រកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ។ សម្តេច
សង្ឃឹមថាបន្ទាប់ពីបញ្ចប់ជំងឺកូវីដ-១៩ យន្តការនេះនឹងបន្ត
ដំណើរការ ដែលនឹងជួយជំរុញ និងលើកកម្ពស់បន្ថែមទៀត
ដល់វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភាក៏បានស្នើដល់
លោកជំទាវឯកអគ្គរដ្ឋទូត ជួយចលនា និងលើកទឹកចិត្តអ្នក
ទេសចរ និងអ្នកវិនិយោគិនហ្វីលីពីនមកបណ្តាក់ទុនវិនិ-
យោគនៅប្រទេសកម្ពុជា និងជួយជំរុញការផ្លាស់ប្តូរពាណិជ្ជ-
កម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ដើម្បីជាគុណប្រយោ-
ជនសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

សម្តេចវិបុលសេនាភក្តីបានថ្លែងអំណរគុណដល់ស្ថាន
ទូតហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានជួយ
រួមចំណែកលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៃអគ្គ-
លេខាធិការដ្ឋានព្រឹទ្ធសភា តាមរយៈការផ្តល់គ្រូបង្រៀន
បណ្តុះបណ្តាលភាសាអង់គ្លេសដល់មន្ត្រីនៃអគ្គលេខាធិ-
ការដ្ឋានព្រឹទ្ធសភា។ សម្តេចសង្ឃឹមថាស្ថានទូតហ្វីលីពីន
នឹងបន្តគាំទ្រលើការបណ្តុះបណ្តាលពង្រឹងសមត្ថភាពភាសា

អង់គ្លេស និងជំនាញនានាៗ ដល់មន្ត្រីនៃអគ្គលេខាធិការ-
ដ្ឋានព្រឹទ្ធសភានាពេលខាងមុខបន្ថែមទៀត។

សម្តេចវិបុលសេនាភក្តីបានបញ្ជាក់ថា សភាកម្ពុជានឹង
ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ីអឺរ៉ុប
(ASEP) លើកទី១១ នាខែតុលា ឆ្នាំ២០២១ និងមហាសន្និ-
បាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ នៅឆ្នាំ២០២២។
ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភាបានស្នើសុំការគាំទ្រ
និងអញ្ជើញសភាហ្វីលីពីនចូលរួមក្នុងកិច្ចប្រជុំខាងលើ។
តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូត សម្តេចប្រធានព្រឹទ្ធ-
សភាបានផ្តាំធ្វើនូវការសួរសុខទុក្ខដោយសេចក្តីគោរពរាប់
អានដ៏ខ្ពង់ខ្ពស់ជូនចំពោះឯកឧត្តមប្រធានព្រឹទ្ធសភា នៃ
សាធារណរដ្ឋហ្វីលីពីន។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេច
ប្រធានព្រឹទ្ធសភាបានត្រៀមខ្លួននឹងធ្វើកិច្ចសហប្រតិបត្តិ-
ការល្អជាមួយនឹងលោកជំទាវឯកអគ្គរដ្ឋទូត និងស្ថានទូត
ហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចប្រធានព្រឹទ្ធ-
សភាបានប្រសិទ្ធពរជូនលោកជំទាវឯកអគ្គរដ្ឋទូត សូមមាន
សុខភាពល្អ និងទទួលបានជោគជ័យ ក្នុងបេសកកម្មការ
ទូតដ៏ឧត្តុង្គឧត្តមនៅព្រះរាជាណាចក្រកម្ពុជា។

(អត្ថបទ៖ នុត សច្ចៈ រូបភាព៖ គង់ យ៉ាវីន)



សម្តេចវិបុលសេនាភក្តី សាយ ល័ប្យ ថតរូបអនុស្សាវរីយជាមួយលោកជំទាវ ចាំហៀ អ៊ែមម៉េលីតា ស៊ី.អាតីណូ

**ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ីម កា ស្នើឱ្យក្រុមប្រឹក្សាសង្កាត់ក្នុងខណ្ឌសែនសុខ
យកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាព**



ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ីម កា សំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ក្នុងខណ្ឌសែនសុខ

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ស៊ីម កា** អនុប្រធានទី១ព្រឹទ្ធសភាបានស្នើឱ្យសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ ក្នុងខណ្ឌសែនសុខ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលទើបនឹងបានកែសម្រួល និងប្រកាសឱ្យប្រើកាលពីពេលថ្មីៗនេះ ដើម្បីជាប្រយោជន៍ជូនប្រជាពលរដ្ឋ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ស៊ីម កា** អនុប្រធានទី១ព្រឹទ្ធសភា ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ដូចនេះ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយនឹងអង្គបោះឆ្នោតព្រឹទ្ធសភាក្នុងខណ្ឌសែនសុខ ដែលអមដំណើរដោយឯកឧត្តម **ជាន់ ខេន្ទ្រ** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) និងដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលអភិបាលរង ថ្នាក់ដឹកនាំខណ្ឌ ព្រមទាំងសមាជិកសមាជិកាក្រុមប្រឹក្សាសង្កាត់ចូលរួមសរុបចំនួន៥៨រូប នៅសាលាខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។

បន្ទាប់ពីលោកអភិបាលខណ្ឌសែនសុខរាយការណ៍អំពីលទ្ធផលជាវិជ្ជមាន និងការសេសសល់នៃការធ្វើសមាហរណកម្មការិយាល័យជំនាញទាំង១១រួចមក ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ស៊ីម កា** បានវាយតម្លៃខ្ពស់ចំពោះ

លទ្ធផលដ៏ល្អប្រសើរក្នុងការគ្រប់គ្រងប្រជាពលរដ្ឋនៅទូទាំងខណ្ឌ ដើម្បីឱ្យមូលដ្ឋានមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ។ ដូចនេះ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងថែមទៀតនោះ សូមថ្នាក់ដឹកនាំខណ្ឌ ក៏ដូចជាមន្ត្រីជំនាញការិយាល័យទាំង១១ នៃរដ្ឋបាលខណ្ឌសែនសុខ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ និងប្រតិបត្តិឱ្យបានត្រឹមត្រូវតាមច្បាប់ដែលរាជរដ្ឋាភិបាលកែសម្រួលគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលមានលក្ខណសម្បត្តិ ៧យ៉ាងដូចជា៖ ១-ផ្តល់សេវាសាធារណៈជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។ ២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ ៣-មានសណ្តាប់ធ្នាប់សេវាសាធារណៈល្អជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ ៤-គ្មានអំពើអនាចារគ្មានការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។ ៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ៦-មានអនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ។ ៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។

(អត្ថបទ៖ វង់ សុផាតិ រូបភាព៖ គង់ យ៉ាវិន)



ក្រុមប្រឹក្សាសង្កាត់ក្នុងខណ្ឌសែនសុខចូលរួមក្នុងពិធីសំណេះសំណាល

**ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ីម កា ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ
ត្រូវបន្តយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់**



ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ីម កា សំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ក្នុងខណ្ឌពោធិ៍សែនជ័យ

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ស៊ីម កា** អនុប្រធានទី១ព្រឹទ្ធសភាបានផ្តល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំខណ្ឌ ក៏ដូចជាមន្ត្រីជំនាញការិយាល័យទាំង១១ សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ ក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ និងប្រតិបត្តិឱ្យបានត្រឹមត្រូវតាមច្បាប់ដែលរាជរដ្ឋាភិបាលបានកែសម្រួលគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលមានលក្ខណសម្បត្តិ ៧យ៉ាង។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ស៊ីម កា** អនុប្រធានទី១ព្រឹទ្ធសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ដូចនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយនឹងអង្គបោះឆ្នោតព្រឹទ្ធសភា ក្នុងខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ អមដំណើរដោយឯកឧត្តម **ជា លេង** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) និងមានការចូលរួមពីប្រធានក្រុមប្រឹក្សាខណ្ឌ គណៈអភិបាល អភិបាលរង ថ្នាក់ដឹកនាំខណ្ឌ ព្រមទាំងសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ចូលរួមសរុបចំនួន៦៣រូប នៅសាលាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បន្ទាប់ពីលោកអភិបាលខណ្ឌពោធិ៍សែនជ័យរាយការណ៍អំពី លទ្ធផលជាវិជ្ជមាន និងការសេសសល់នៃការធ្វើសហហរណកម្មការិយាល័យជំនាញទាំង១១រួចមក ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ស៊ីម កា** បានវាយតម្លៃខ្ពស់ចំពោះ

លទ្ធផលដ៏ល្អប្រសើរក្នុងការគ្រប់គ្រងប្រជាពលរដ្ឋនៅទូទាំងខណ្ឌ ដើម្បីឱ្យមូលដ្ឋានមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា អាជ្ញាធរខណ្ឌពោធិ៍សែនជ័យត្រូវបន្តយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ និងប្រតិបត្តិឱ្យបានត្រឹមត្រូវនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលមានលក្ខណសម្បត្តិ ៧យ៉ាង ដូចជា៖ ១-ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។ ២-គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ ៣-មានសណ្តាប់ធ្នាប់ សេវាសាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ ៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។ ៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ៦-មានអនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ។ ៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាត កាចសាហាវប្រកបដោយប្រសិទ្ធភាព។

ក្នុងឱកាសនោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ស៊ីម កា** បានផ្តាំផ្ញើដល់អាជ្ញាធរខណ្ឌសែនសុខ ត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីវិធានការបង្ការ និងទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយក៏កុំទាន់ធ្វេសប្រហែស និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។

(អត្ថបទ៖ វង់ សុជាតិ រូបភាព៖ គង់ យ៉ារិន)



ក្រុមប្រឹក្សាសង្កាត់ក្នុងខណ្ឌពោធិ៍សែនជ័យចូលរួមក្នុងពិធីសំណេះសំណាល

**ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ីម កា ចុះជួបសំណេះសំណាលជាមួយ
អង្គបោះឆ្នោតព្រឹទ្ធសភា ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ**



ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ីម កា សំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ក្នុងខណ្ឌព្រែកព្នៅ

នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ស៊ីម កា** អនុប្រធានទី១ព្រឹទ្ធសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងអង្គបោះឆ្នោតព្រឹទ្ធសភា ក្នុងខណ្ឌព្រែកព្នៅ ដោយមានការចូលរួមពីឯកឧត្តម **ជារ សេដ្ឋ** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១(រាជធានីភ្នំពេញ) និងប្រធានក្រុមប្រឹក្សាខណ្ឌ គណៈអភិបាល អភិបាលរងថ្នាក់ដឹកនាំខណ្ឌ ព្រមទាំងសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ចូលរួមចំនួន៣៤រូប នៅសាលាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បន្ទាប់ពីលោកអភិបាលខណ្ឌព្រែកព្នៅរាយការណ៍អំពីលទ្ធផលជាវិជ្ជមាន និងការសេសសល់នៃការធ្វើសមាហរណកម្មការិយាល័យជំនាញទាំង១១ រួចមក ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ស៊ីម កា** អនុប្រធានទី១ព្រឹទ្ធសភា បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះអាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌព្រែកព្នៅ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ស៊ីម កា** បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អប្រសើរក្នុងការគ្រប់គ្រងប្រជាជននៅទូទាំងខណ្ឌ ដើម្បីឱ្យមូលដ្ឋានមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ។ ដូចនេះ ដើម្បីបម្រើសេវាជូន

ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងថែមទៀតនោះ សូមថ្នាក់ដឹកនាំខណ្ឌ ក៏ដូចជាមន្ត្រីជំនាញការិយាល័យទាំង១១ នៃរដ្ឋបាលខណ្ឌព្រែកព្នៅ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ និងប្រតិបត្តិឱ្យបានត្រឹមត្រូវតាមច្បាប់ដែលបានកំណត់ ព្រមទាំងបន្តយកចិត្តទុកដាក់ចំពោះការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីទប់ស្កាត់រាល់បញ្ហាទាំងឡាយណាដែលកើតឡើងនៅមូលដ្ឋាន ដើម្បីការពារផលប្រយោជន៍ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ស៊ីម កា** បានបញ្ជាក់ថា អាស្រ័យដោយប្រទេសជាតិយើងមានសុខសន្តិភាពស្ថិរភាពនយោបាយ និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការប្រកបដោយប្រសិទ្ធភាព ធ្វើឱ្យប្រទេសយើងអាចឆ្លងផុតប្រកបដោយសុវត្ថិភាពនូវការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានផ្តាំផ្ញើដល់អាជ្ញាធរខណ្ឌព្រែកព្នៅ ត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីវិធានការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩ ហើយកុំទាន់ធ្វេសប្រហែស និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។ យើងអាចភ្លេចជំងឺកូវីដ-១៩ តែជំងឺនេះ មិនដែលភ្លេចយើងទេ។

(អត្ថបទ៖ វង់ សុជាតិ រូបភាព៖ គង់ យ៉ាវីន)



ក្រុមប្រឹក្សាសង្កាត់ក្នុងខណ្ឌព្រែកព្នៅចូលរួមក្នុងពិធីសំណេះសំណាល

**ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ខន ចុះសួរសុខទុក្ខប្រជាពលរដ្ឋ
នាយករដ្ឋមន្ត្រីសង្គ្រោះក្នុងសង្គ្រាមដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល**



ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ខន ចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងសង្កាត់ដើមមៀន

នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមកិត្តិសង្គហបណ្ឌិត **ទេព ខន** អនុប្រធានទី២ព្រឹទ្ធសភាបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន២១១គ្រួសារដែលស្ថិតនៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត **ទេព ខន** បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត **ទេព ខន** បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីស្ថានភាពទូទៅក្នុងប្រទេសកម្ពុជា

ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ជាប្រមុខ។ ទោះបីប្រទេសជាតិត្រូវប្រឈមក្នុងការដោះស្រាយបញ្ហាជំងឺកូវីដ-១៩ក៏ដោយ ក៏រាជរដ្ឋាភិបាលរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីគ្រប់គ្រងស្ថានភាពក្នុងពេលមានវិបត្តិនៃជំងឺកូវីដ-១៩នេះ។ បច្ចុប្បន្នប្រទេសកម្ពុជាពុំទាន់មានប្រជាជនណាម្នាក់បាត់បង់ជីវិតដោយសារជំងឺនេះទេ។ ទោះបីយ៉ាងនេះក្តីកម្ពុជានៅតែប្រឈមនឹងហានិភ័យខ្ពស់នៅឡើយចំពោះជំងឺរាតត្បាតមួយនេះ។

ឯកឧត្តមកិត្តិសង្គហបណ្ឌិតបានផ្តាំធ្វើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាព ដោយរស់នៅតាមបែបគន្លងថ្មី និងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

អំណោយដែលចែកជូនប្រជាពលរដ្ឋចំនួន២១១គ្រួសារគឺក្នុងមួយគ្រួសារៗទទួលបានអង្ករចំនួន៣០គីឡូក្រាម ពងមាន់៣០គ្រាប់។ ដោយឡែក សិស្សានុសិស្សចំនួន៣០នាក់នៅក្នុងសមាគមកុមារនៃក្តីសង្ឃឹមកម្ពុជា ក្នុងម្នាក់ៗទទួលបានកាបូបស្ពាយសម្រាប់ដាក់សម្ភារសិក្សាចំនួន១និងសម្ភារសិក្សាមួយចំនួន ព្រមទាំងសម្លៀកបំពាក់សិក្សាចំនួន១សម្រាប់។

(អត្ថបទ និងរូបភាព៖ ធុន គឹមជី)



ប្រជាពលរដ្ឋក្នុងសង្កាត់ដើមមៀនចូលរួមក្នុងពិធីសំណេះសំណាល

ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ខន អញ្ជើញបើកការដ្ឋានជួសជុលផ្លូវ
ទំនប់សណ្តមាត់ស្ទឹង ក្នុងសង្កាត់កំពង់សំណាញ់



ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ខន សំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឱកាសបើកការដ្ឋានជួសជុលផ្លូវទំនប់សណ្តមាត់ស្ទឹង

ផ្លូវទំនប់សណ្តមាត់ស្ទឹង ដែលមានប្រវែង៦០០ម៉ែត្រ និង ទទឹង៥ម៉ែត្រ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានបើកការដ្ឋានជួសជុលក្រោមអធិប- តីភាពឯកឧត្តមកិត្តិសង្គហបណ្ឌិត **ទេព ខន** អនុប្រធាន ទី២ព្រឹទ្ធសភា នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមកិត្តិសង្គហ បណ្ឌិត **ទេព ខន** បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ត្រឹម- ត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានពន្លត់នូវ ភ្លើងសង្គ្រាម ហើយបាននាំមកនូវសុខសន្តិភាព ជូនប្រទេស ជាតិ ហើយក៏បានកំពុងដឹកនាំប្រទេសជាតិ ប្រកបដោយ ភាពជឿជាក់ ក្នុងការប្រយុទ្ធ និងប្រឆាំងជំងឺកូវីដ-១៩។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត **ទេព ខន** បានក្រើនរឿង បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមប្រុងប្រយ័ត្នជា- និច្ចចំពោះជំងឺកូវីដ-១៩ ហើយសូមស្តាប់ និងអនុវត្តន៍តាម ការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសក្នុងអំឡុង ពេលបុណ្យចូលឆ្នាំចិន និងរៀតណាមនាពេលខាងមុខនេះ ត្រូវរួមគ្នាទប់ស្កាត់ការចម្លងតាមបណ្តាខេត្តជាប់ព្រំដែនចូល មកសហគមន៍របស់យើង។ យើងគ្រប់គ្នាអាចភ្លេចនូវជំងឺ កូវីដ-១៩ ក៏ប៉ុន្តែជំងឺកូវីដ-១៩ វាមិនអាចភ្លេចយើងនោះ ឡើយ។ ការបើកការដ្ឋានជួសជុលផ្លូវលំមួយខ្សែ ដែលមាន ប្រវែង៦០០ម៉ែត្រ ទទឹង៥ម៉ែត្រ និងកម្ពស់០.៥ម៉ែត្រ នឹងជួយ សម្រួលដល់បងប្អូនប្រជាពលរដ្ឋបានប្រមាណ២០០គ្រួសារ

ឱ្យរួចផុតពីការរងគ្រោះដោយទឹកជំនន់រដូវវស្សា និងជា ផ្លូវសម្រាប់ប្រើប្រាស់ក្នុងមូលដ្ឋានដែលជាប្រយោជន៍រួមផង ដែរ។ ផ្លូវលំមួយខ្សែនេះ ជាអំណោយរបស់ឯកឧត្តមកិត្តិ សង្គហបណ្ឌិត **ទេព ខន** អនុប្រធានទី២ព្រឹទ្ធសភា។

(អត្ថបទ និងរូបភាព៖ ធុន គឹមជី)



សកម្មភាពភាពក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវ

ព្រឹទ្ធសភាចុះអនុស្សរណៈជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន



ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងគណៈកម្មការទី១ព្រឹទ្ធសភា និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន

ដោយមានគោលបំណង និងទិសដៅដូចគ្នាក្នុងការលើកកម្ពស់ការអនុវត្តច្បាប់ ការពារសិទ្ធិ និងផលប្រយោជន៍ជូនប្រជាពលរដ្ឋ ជាពិសេសការការពារតាមផ្លូវច្បាប់ជូនស្ត្រីងាយរងគ្រោះ ដែលពុំមានលទ្ធភាពទទួលបានការការពារតាមផ្លូវច្បាប់ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) ជាមួយនឹងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត **ទេព ងន** អនុប្រធានទី២ព្រឹទ្ធសភា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។

មានចំណាប់អារម្មណ៍នាឱកាសនោះ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងគូភាគីទាំងពីរ ដើម្បី


គាំទ្រលើកស្ទួយ និងការពារសិទ្ធិជនគ្រប់រូប ជាពិសេសស្ត្រីរងគ្រោះឱ្យមានសិទ្ធិសេរីភាពស្មើគ្នាចំពោះមុខច្បាប់ និងមានសេចក្តីថ្លៃថ្នូរ យុត្តិធម៌ ដើម្បីអាចរស់នៅដោយសប្បាយរីករាយ និងសន្តិភាពក្នុងសង្គមជាតិ ក្នុងតំបន់ និងក្នុងសកលលោក។

ឯកឧត្តម **យ៉ង់ សែម** បានបញ្ជាក់ថា ផ្អែកតាមអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរនឹងធ្វើជាស្ថានភាពភ្ជាប់ទំនាក់ទំនងរវាងគូភាគី ក្រុមប្រឹក្សាយុ សង្កាត់ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ផ្តល់ព័ត៌មានពាក់ព័ន្ធឱ្យគ្នាទៅវិញទៅមក ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីសិទ្ធិបុគ្គលដែលត្រូវការការពារដោយច្បាប់ និងពិគ្រោះយោបល់ ការពារសិទ្ធិតាមផ្លូវច្បាប់ និងផ្តល់មេធាវីការពារនៅសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

ឯកឧត្តម **យ៉ង់ សែម** មានជំនឿជាក់ថា តាមរយៈស្មារតីនៃកិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តខ្ពស់របស់



ទិដ្ឋភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មការទី១ព្រឹទ្ធសភា និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន



ទិដ្ឋភាពក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងគណៈកម្មការទី១ព្រឹទ្ធសភា និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន

គូភាគីទាំងពីរ ដូចបានឆ្លុះបញ្ចាំងក្នុងអនុស្សរណៈនៃការយោគយល់គ្នា និងសម្រេចបាននូវការអនុវត្តសកម្មភាពរួមគ្នា ដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិវិធីកាន់តែច្រើន ក្នុងឧត្តមប្រយោជន៍ជាតិ និងប្រជាជនរបស់យើង ស្របតាមការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា ត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការពេញលេញ និងជិតស្និទ្ធជាមួយនឹងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដើម្បីធានាភាពជោគជ័យនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានេះ។

ក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្តម **គី តិច** ប្រធានមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានធ្វើសេចក្តីថ្លែងការណ៍ដោយសង្ខេប អំពីសាវតារ និងសកម្មភាពរបស់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនថា ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនត្រូវបានបង្កើតឡើងនាកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្តី កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។ ក្រុមមេធាវីនេះ បង្កើតឡើងសម្រាប់ជួយការពារដល់ស្ត្រីទន់ខ្សោយងាយរងគ្រោះ និងពុំមានលទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់ ដោយពុំទទួលប្រាក់កម្រៃសេវាពីប្រជាពលរដ្ឋ។ បច្ចុប្បន្ន ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនមានចំនួន១៣៧រូប ដឹកនាំដោយប្រធាន១រូប និងអនុប្រធានចំនួន១០រូប ព្រមទាំង

មានវត្តមាននៅគ្រប់បណ្តាញរាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម **គី តិច** បានបញ្ជាក់ថា ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនត្រូវបានជ្រើសរើសយកជាដៃគូសហប្រតិបត្តិការជាមួយនឹងគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា ក្នុងទិសដៅរួមធ្វើកិច្ចសហការអនុវត្តច្បាប់ ការពារសិទ្ធិ និងផលប្រយោជន៍ជូនជនគ្រប់រូប ជាពិសេសចំពោះស្ត្រីទន់ខ្សោយ ងាយរងគ្រោះ ដែលពុំទាន់ទទួលបាននូវសិទ្ធិការពារស្របច្បាប់។ ក្រោយទទួលបាននូវកិច្ចសហប្រតិបត្តិការជាមួយនឹងគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា និងក្រោមការដឹកនាំចង្អុលបង្ហាញ ព្រមទាំងគាំទ្រពីសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនសង្ឃឹមយ៉ាងមុតមាំថា ការអនុវត្តច្បាប់សេវាគាំពារ និងយុត្តិធម៌ក្នុងសង្គម ត្រូវបានលើកកម្ពស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

(អត្ថបទ៖ វង់ សុជាតិ រូបភាព៖ គង់ យ៉ាវីន)



គណៈអធិបតី និងភ្ញៀវកិត្តិយសចក្ខុបុគ្គលអនុស្សាវរីយ៍

**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយនិង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចវិបុល
សេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណា-
ចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ
មន្ត្រី និងអាជ្ញាធរសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ។



✽ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅវិមានព្រឹទ្ធសភា
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ស៊ីម ភា** អនុប្រធានទី១
ព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រៀម
រៀបចំវេទិកានៅភូមិភាគទី១ (រាជធានីភ្នំពេញ) ដើម្បីប្រមូល
ព័ត៌មានទាក់ទងនឹងបញ្ហាប្រឈម និងសំណូមពរនានា
របស់ក្រុមប្រឹក្សាសង្កាត់ក្នុងរាជធានីភ្នំពេញ សម្រាប់រៀបចំ
វេទិកាក្រោមប្រធានបទស្តីពី «ការអភិវឌ្ឍ និងផ្តល់សេវា
នៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងធានាបានសុខ
សុវត្ថិភាពជូនប្រជាពលរដ្ឋ» នាពេលខាងមុខ។



✽ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ឯកឧត្តមកិត្តិ-
សង្គហបណ្ឌិត **ទេព ខន** អនុប្រធានទី២ព្រឹទ្ធសភាបាន
អញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សា
អាជ្ញាធរសង្កាត់ព្រែកហូរ និងសង្កាត់តាកុល ក្រុងតាខ្មៅ
ខេត្តកណ្តាល ដើម្បីស្តាប់លទ្ធផលការងារដែលបានបំពេញ
កន្លងទៅ ទិសដៅការងាររបស់សង្កាត់ បញ្ហាប្រឈម និង
ដំណោះស្រាយរបស់អាជ្ញាធរ។



✽ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមកិត្តិ-
សង្គហបណ្ឌិត **ទេព ខន** អនុប្រធានទី២ព្រឹទ្ធសភាបាន
អញ្ជើញនាំយកកុំព្យូទ័រលើតុ ប្រគល់ជូនដល់សង្កាត់ព្រែកហូរ
ចំនួន១គ្រឿង និងសង្កាត់តាកុលចំនួន១គ្រឿង នៅខេត្ត
កណ្តាល។



គណៈកម្មការទី៤ព្រឹទ្ធសភាចុះឈ្មោះយល់អំពីវិស័យ
ជាសមត្ថកិច្ចរបស់ខ្លួននៅខេត្តកោះកុង



គណៈកម្មការទី៤ព្រឹទ្ធសភាជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តកោះកុង

នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ គណៈប្រតិភូគណៈ-
កម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា
អធិការកិច្ច និងមុខងារសាធារណៈ នៃព្រឹទ្ធសភា (គណៈកម្ម-
ការទី៤) ដឹកនាំដោយឯកឧត្តម **សុខ ឥសាន** ប្រធាន
គណៈកម្មការបានអញ្ជើញជួបពិភាក្សាជាមួយនឹងអាជ្ញាធរ
ខេត្តកោះកុង ដឹកនាំដោយលោកជំទាវ **វិជ្ជា ភូមិ**
អភិបាលនៃគណៈអភិបាលខេត្តកោះកុង នៅសាលប្រជុំ
សាលាខេត្តកោះកុង ដើម្បីឈ្វេងយល់អំពីប្រសិទ្ធភាពក្នុង
ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធ
នឹងកិច្ចប្រតិបត្តិការរបស់អភិបាលខេត្ត កងកម្លាំងប្រដាប់
អាវុធទាំង៣ប្រភេទរបស់ខេត្ត មន្ទីរទំនាក់ទំនងរដ្ឋសភា
ព្រឹទ្ធសភា និងអធិការកិច្ច និងមន្ទីរមុខងារសាធារណៈ និង
ការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងការអនុវត្តការងាររបស់អាជ្ញា-
ធរថ្នាក់ក្រោមជាតិ បញ្ហាប្រឈម ការលំបាក និងសំណូមពរ

នានារបស់អាជ្ញាធរខេត្តកោះកុង។
ក្នុងឱកាសនោះលោកជំទាវ **វិជ្ជា ភូមិ** អភិបាលនៃ
គណៈអភិបាលខេត្តកោះកុងបានជម្រាបជូនគណៈប្រតិភូ
អំពី ស្ថានភាព ទីតាំងភូមិសាស្ត្រ និងវឌ្ឍនភាពថ្មីៗដែល
ខេត្តសម្រេចបាន និងបញ្ហាប្រឈមមួយចំនួនបានជួបប្រទះ
នាពេលកន្លងទៅ។ ជាមួយគ្នានោះ លោកជំទាវអភិបាល
ខេត្តក៏បានធ្វើសេចក្តីរាយការណ៍ និងឆ្លើយតបទៅនឹង
សំណួររបស់គណៈកម្មការទី៤ព្រឹទ្ធសភា អំពីការអនុវត្ត
គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ការអនុវត្ត
ច្បាប់អន្តោប្រវេសន៍ ការដោះស្រាយទំនាស់ដីធ្លី ការតែង-
តាំងមន្ត្រីរាជការស៊ីវិល មន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា
និងអធិការកិច្ចខេត្តស្តីពីការផ្សព្វផ្សាយច្បាប់ លិខិតបទ-
ដ្ឋានគតិយុត្ត ដែលអាទិភាពជូនមន្ត្រីរាជការ និងជូនប្រជា-
ពលរដ្ឋការរួមចំណែកក្នុងការពិនិត្យ និងដោះស្រាយពាក្យ



គណៈកម្មការទី៤ព្រឹទ្ធសភាថតរូបអនុស្សាវរីយជាមួយនឹងអាជ្ញាធរខេត្តកោះកុង

បណ្តឹងនៅក្នុងខេត្ត ការសហការជាមួយមន្ត្រីជុំវិញខេត្តលើ វិធានការទប់ស្កាត់ ការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ក្នុងខេត្ត ពលករ ភ្ញៀវជាតិ អន្តរជាតិ ចេញចូលតាមច្រកទ្វារ អន្តរជាតិ ឬច្រករបៀង។

លោកជំទាវអភិបាលខេត្តបានជម្រាបជូនគណៈប្រតិភូ ជ្រាបថា បញ្ហាការឯកភាពរដ្ឋបាលខេត្តបានចាត់វិធានការ រឹតបន្តឹងនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនរបស់ខេត្តកោះ- កុងជាមួយនឹងខេត្តត្រាតនៃប្រទេសថៃ ទាំងផ្លូវគោក និង ផ្លូវទឹក ដើម្បីទប់ស្កាត់កុំឱ្យប្រជាពលរដ្ឋ ឬពលករដែលរត់ គេចចេញពីការធ្វើដំណើរតាមច្រកទ្វារត្រួតពិនិត្យព្រំដែន អន្តរជាតិចាំបាច់លូតធ្វើដំណើរឆ្លងដែនដោយខុសច្បាប់ តាមច្រកព្រៃភ្នំនានា និងសមុទ្រចូលមកខេត្តកោះកុង ដោយ គេចវេសពីការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមគោល- កាណ៍ការណែនាំ និងវិធានការរបស់ក្រសួងសុខាភិបាល។

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តម **សុខ ឥសាន** បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ ដឹកនាំខេត្ត និងមន្ទីរ អង្គភាពជំនាញនានា ដែលបានរួម ចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ជាពិសេសធ្វើឱ្យការផ្តល់ សេវាសាធារណៈមានប្រសិទ្ធភាព តម្លាភាព ទាន់ពេលវេលា និងធ្វើឱ្យការអភិវឌ្ឍមូលដ្ឋានខេត្តកោះកុង មានការអភិ- វឌ្ឍឈានឡើងគួរឱ្យកត់សម្គាល់។ ឯកឧត្តមបានផ្តាំធ្វើឱ្យ អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានខេត្តកោះកុង។

ក្នុងឱកាសនោះដែរ ឯកឧត្តម **សុខ ឥសាន** ក៏បានធ្វើ ការផ្សព្វផ្សាយសមិទ្ធផលការងារថ្មីៗរបស់ព្រឹទ្ធសភា និង គណៈកម្មការទី៤ព្រឹទ្ធសភាដល់មូលដ្ឋាន។ ដោយឡែក ចំពោះបញ្ហាប្រឈម និងសំណូមពរនានាដែលខេត្តកោះ- កុងបានលើកឡើង គណៈប្រតិភូគណៈកម្មការទី៤ព្រឹទ្ធ- សភានឹងធ្វើការសិក្សា និងរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធ- សភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីជា អនុសាសន៍ ឬផ្តល់ព័ត៌មានជូនក្រសួង ស្ថាប័ន និងអង្គភាព ពាក់ព័ន្ធ ដើម្បីចាត់វិធានការដោះស្រាយ។

ក្នុងដំណើរបំពេញបេសកកម្មនៅទឹកដីខេត្តកោះកុង

គណៈប្រតិភូគណៈកម្មការទី៤នៃព្រឹទ្ធសភា ក៏បានអញ្ជើញ ទៅទស្សនកិច្ចនៅតំបន់ទេសចរណ៍ព្រៃកោងកាង ពាម- ក្រសោមឆ្នេរសមុទ្របាក់ខ្ពង់ និងតំបន់ពិសោធន៍អភិវឌ្ឍន៍ វិនិយោគចម្រុះកម្ពុជា-ចិន នៅស្រុកគិរីសាគរ និងបុទុម- សាគរ ខេត្តកោះកុង ដើម្បីឈ្វេងយល់ពីការអភិវឌ្ឍន៍វិក- ចម្រើនថ្មីៗផងដែរ។

(អត្ថបទ និងរូបភាព ៖ លោក គឹម សិទ្ធិ)



គណៈកម្មការទី៤ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្នុងខេត្តកោះកុង

គណៈកម្មការទី៥ព្រឹទ្ធសភាជួបពិភាក្សាការងារជាមួយនិង
អគ្គនាយកដ្ឋានអន្តោប្រវេសន៍



លោកជំទាវ ទី បូរ៉ាស៊ី (កណ្តាល) និងអនុប្រធាន លេខាធិការ ព្រមទាំងសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា

នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ យោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា(គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវ **ទី បូរ៉ាស៊ី** ប្រធានគណៈកម្មការ បានទទួលជួបពិភាក្សាការងារជាមួយនិងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ **គៀត ច័ន្ទថារិទ្ធ** អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។

ក្នុងឱកាសនោះ លោកជំទាវ **ទី បូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានបញ្ជាក់អំពីគោលបំណងនៃជំនួបពិភាក្សាគឺដើម្បីឈ្វេងយល់អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ជនបរទេសមិនមែនអន្តោប្រវេសន៍ និងការគ្រប់គ្រងជនបរទេស ការផ្តល់ប័ណ្ណការងារជូនជនបរទេស និងការត្រួតពិនិត្យប័ណ្ណការងាររបស់ជនបរទេសដែលកំពុងធ្វើការ

នៅតាមរោងចក្រ សហគ្រាស ក្រុមហ៊ុននានា និងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរប្រចាំការនៅច្រកទ្វារព្រំដែនជាមួយនិងអាជ្ញាធរប្រចាំការនៅច្រកទ្វារព្រំដែននៃប្រទេសជិតខាង ព្រមទាំងដំណើរការនៃការតាក់តែងសេចក្តីព្រាងច្បាប់ថ្មីស្តីពី ច្បាប់អន្តោប្រវេសន៍។

ឯកឧត្តមនាយឧត្តមសេនីយ៍ **គៀត ច័ន្ទថារិទ្ធ** អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំអំពី តួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងសមិទ្ធផលរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងឆ្នាំ២០២០ ព្រមទាំងទិសដៅការងារអនុវត្តបន្តឆ្នាំ២០២១ មានជាអាទិ៍៖ ១-ការដោះស្រាយបញ្ហាបែបបញ្ហាជនបរទេសអន្តោប្រវេសន៍។ ២-ពង្រឹងដំណើរការគ្រប់គ្រងការចេញចូលព្រះរាជាណាចក្រកម្ពុជា។ ៣-រៀបចំការគ្រប់គ្រងវត្តមានជនបរទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ៤-



ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ (កណ្តាល) និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍



ទិដ្ឋភាពក្នុងជំនួបពិភាក្សាការងាររវាងគណៈកម្មការទី៥ព្រឹទ្ធសភា និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍

ត្រួតពិនិត្យ និងជំរុញឱ្យជនបរទេសគោរពច្បាប់ការងារ។ ៥- ការដោះស្រាយបានល្អនូវបញ្ហាជនភៀសខ្លួន។

ឯកឧត្តមនាយឧត្តមសេនីយ៍ **គៀត ប័ន្ទថាវិន្ទ** បានបញ្ជាក់បន្ថែមថា ការងារអន្តោប្រវេសន៍ គឺជាកិច្ចការដែលមានសារសំខាន់ក្នុងការរួមចំណែកការពារបូរណភាពទឹកដីអធិបតេយ្យភាពជាតិ សន្តិសុខ សុវត្ថិភាពសង្គម និងការអភិវឌ្ឍជាតិ ហេតុនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានបន្តយកចិត្តទុកដាក់ជាប្រចាំក្នុងការចង្អុលបង្ហាញដឹកនាំដោយផ្ដោតលើបញ្ហាសំខាន់ៗមួយចំនួនដូចជា៖ រៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពី អន្តោប្រវេសន៍ និងការកែសម្រួលបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាឱ្យបានសមស្របតាមសភាពការណ៍បច្ចុប្បន្ន។ ពង្រឹងបន្ថែមលើការគ្រប់គ្រងទិន្នន័យអ្នកដំណើរ និងទិន្នន័យមុខសញ្ញា។ ពង្រឹងប្រសិទ្ធភាព និងលទ្ធភាពការងារគ្រប់គ្រងការស្នាក់នៅក្នុងប្រទេសឱ្យកាន់តែច្បាស់លាស់។ យកចិត្តទុកដាក់ចង្អុល និងដឹកនាំការងារ

ជនភៀសខ្លួនប្រកបដោយភាពបត់បែន ឆ្លាតវៃ។ បន្តខិតខំអភិវឌ្ឍអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឱ្យកាន់តែមានសមត្ថភាពថែមទៀត ក្នុងការទទួលរ៉ាប់រងតួនាទី ភារកិច្ចរបស់ខ្លួនឱ្យឆ្លើយតបតាមសំណូមពរជំនាញ។

បន្ទាប់ពីស្តាប់សេចក្តីវាយការណ៍រួចមក លោកជំទាវ **ទី ឫវ៉ាស៊ី** បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន។ ព័ត៌មានទាំងអស់នេះ គឺជាមូលដ្ឋានមួយដ៏សំខាន់សម្រាប់ឱ្យគណៈកម្មការនានារបស់ព្រឹទ្ធសភា ជាពិសេសគណៈកម្មការទី៥ព្រឹទ្ធសភា ដែលត្រូវចុះតាមដានការអនុវត្តច្បាប់ គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដែលជាវិស័យសមត្ថកិច្ចរបស់គណៈកម្មការទី៥ព្រឹទ្ធសភា នៅតាមបណ្តាខេត្តដែលមានច្រកទ្វារព្រំដែន។

(អត្ថបទ និងរូបភាព៖ គឹម សិទ្ធិ)



គណៈកម្មការទី៥ព្រឹទ្ធសភាចត្រូវអនុស្សាវរីយជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍

**ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២រៀបចំវេទិកាថ្នាក់ស្រុក
នៅស្រុកកងមាស និងស្រុកកោះសូទិន ខេត្តកំពង់ចាម**



ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២រៀបចំវេទិកា នៅស្រុកកងមាស

នាព្រឹកថ្ងៃទី២ និងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម **អ៊ុក ម៉ុងឈឿន** ប្រធានក្រុម បានរៀបចំវេទិកាថ្នាក់ស្រុក ស្តីពីការលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាព តម្លាភាព និងការអភិវឌ្ឍមូលដ្ឋាន នៅសាលាស្រុកកងមាស និងស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយមានការចូលរួមពីអាជ្ញាធរស្រុក ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ប្រធានក្រុមប្រឹក្សាឃុំ សមាជិកក្រុមប្រឹក្សាឃុំ ស្ទើរ ឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តកំពង់ចាម សរុបចំនួន១១៦នាក់។

អង្គវេទិការៀបចំឡើងដើម្បីឈ្វេងយល់អំពីបញ្ហាមួយចំនួនដូចជា៖ ១-ស្ថានភាពជំងឺកូវីដ-១៩ (Covid-19) ក្នុងពេលបច្ចុប្បន្ន វិធានការបង្ការការពារ ទប់ស្កាត់ អប់រំប្រជាពលរដ្ឋ។ ២-ការកំណត់អត្តសញ្ញាណកម្មជនក្រីក្រ១ ជនក្រីក្រ២ និងការបែងចែកកញ្ចប់ថវិកាជូនប្រជាពលរដ្ឋ។ ៣-ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ចំណុចនៅមូលដ្ឋាន។ ៤-ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនាពេលកន្លងទៅដូចជា៖ អត្រានុកូលដ្ឋានការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការផ្តល់សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ។ ៥-ការដកថវិកាសម្រាប់ការអភិវឌ្ឍឃុំ សង្កាត់ នៅមូលដ្ឋាននាពេលកន្លងទៅ។ ៦-បញ្ហាពាក់ព័ន្ធនឹងការងារគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ។ ទី៧-បញ្ហាផ្សេងៗ។

អង្គវេទិកាក្នុងស្រុកនីមួយៗប្រព្រឹត្តទៅរយៈពេល១ព្រឹក ដោយមានការធ្វើសេចក្តីវាយការណ៍ការអនុវត្តអំពីតួនាទី

ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំនីមួយៗ និងបានលើកឡើងអំពីបញ្ហាប្រឈម សំណូមពរនានា និងរកដំណោះស្រាយ ការបកស្រាយបំភ្លឺពីមន្ទីរពាក់ព័ន្ធជុំវិញខេត្តកំពង់ចាម និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២។

ដោយឡែកនៅរសៀលថ្ងៃទី២ និងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម **អ៊ុក ម៉ុងឈឿន** ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរស្រុកកងមាស និងស្រុកកោះសូទិន ដើម្បីឈ្វេងយល់ និងពិនិត្យដោះស្រាយបញ្ហាប្រឈមសំណូមពរនានារបស់ក្រុមប្រឹក្សាឃុំ ដែលបានលើកឡើងក្នុងអង្គវេទិកាកាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

បន្ទាប់មក នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ដឹកនាំដោយឯកឧត្តម **អ៊ុក ម៉ុងឈឿន** ប្រធានក្រុមបានអញ្ជើញជួបពិភាក្សាជាមួយនឹងអាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម **ខួន ផន** ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម **អ៊ុំឡឿន គុណវុឌ្ឍ** អភិបាលស្តីទីនៃគណៈអភិបាលខេត្តកំពង់ចាម ដើម្បីឈ្វេងយល់ការអនុវត្តការងារនៅថ្នាក់ក្រោមជាតិ និងនាំយកនូវមតិយោបល់ សំណូមពរ និងបញ្ហាប្រឈមទាំងពួងរបស់ក្រុមប្រឹក្សាឃុំក្នុងស្រុកកងមាស និងស្រុកកោះសូទិន មកពិភាក្សា និងរកដំណោះស្រាយឱ្យឆ្លើយតបនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម **អ៊ុំឡឿន គុណវុឌ្ឍ** អភិ-



ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២រៀបចំវេទិកា នៅស្រុកកោះសូទិន

បាលស្តីទី នៃគណៈអភិបាលខេត្តកំពង់ចាមបានរាយការណ៍ដោយសង្ខេបអំពីវឌ្ឍនភាព និងសមិទ្ធផលឆ្នាំ២០២០ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាមដែលសម្រេចបាននាពេលកន្លងទៅ។ ព្រមទាំងបញ្ហាប្រឈម និងសំណូមពរនានាដែលជាសំណូមពររបស់ក្រុមប្រឹក្សាឃុំក្នុងស្រុកកងមាស និងស្រុកកោះសូទិនបានលើកឡើង អាជ្ញាធរខេត្តបានខិតខំប្រឹងប្រែងរួមគ្នាដោះស្រាយបានមួយចំនួនហើយបញ្ហាដែលនៅសេសសល់ ខេត្តនឹងបន្តខិតខំដោះស្រាយបន្ថែមទៀត។

ក្នុងនាមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ឯកឧត្តម **អ៊ុក ម៉ុងឈឿន** បានផ្តល់អនុសាសន៍មួយចំនួនដល់អាជ្ញាធរខេត្ត ក្នុងការដោះស្រាយបញ្ហាប្រឈមនានាទាំងឡាយដែលអាជ្ញាធរថ្នាក់មូលដ្ឋានបានលើកឡើង និងទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងផ្នែកពាក់ព័ន្ធត្រូវចូលរួមដោះស្រាយជាមួយគ្នា ដើម្បីឆ្លើយតបតាមសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ។ ចំពោះបញ្ហាប្រឈម និងសំណូមពរនានាដែលអាជ្ញាធរខេត្តពុំអាចដោះស្រាយបាន

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ នឹងរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីលើកអនុសាសន៍ជម្រាបដល់ក្រសួង ស្ថាប័នពាក់ព័ន្ធរួមគ្នាធ្វើការដោះស្រាយ។

ឯកឧត្តមប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរខេត្ត និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់សូមយកចិត្តទុកដាក់ពង្រឹងវិធានការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពនិងយកចិត្តទុកដាក់ជួយដោះស្រាយជីវភាពជូនប្រជាពលរដ្ឋ គ្រួសារក្រីក្រដែលជួបការលំបាក។ ឯកឧត្តម ក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវចូលរួមនិងប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដើម្បីថែរក្សាសុខភាពកុំឱ្យឆ្លងជំងឺកូវីដ-១៩ នឹងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានដាច់ខាត ដើម្បីសុវត្ថិភាព សុខភាពយើងទាំងអស់គ្នា។

ក្រៅពីជួបជាមួយនឹងអាជ្ញាធរខេត្ត នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម **អ៊ុក ម៉ុងឈឿន** បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋចំនួន៥២គ្រួសារ ក្នុងសហគមន៍ដាំបន្លែសុវត្ថិភាពភូមិកោះរកាក្នុង ស្ថិតក្នុងភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ អំណោយចែកជូនប្រជាពលរដ្ឋចំនួន៥២គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានមី១កេស និងក្រមា១។

(អត្ថបទ និងរូបភាព៖ នុត សច្ចៈ)



ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ជួបពិភាក្សាការងារជាមួយនិងអាជ្ញាធរខេត្តកំពង់ចាម

**លោកជំទាវ មាន សំអាន ដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
ចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកពារាំង និងស្រុកកញ្ជ្រៀច**



លោកជំទាវ មាន សំអាន (ទី២ពីឆ្វេង) ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំនៅស្រុកពារាំង



ក្នុងភាពជាតំណាងឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋទូទាំងប្រទេស លោកជំទាវ **មាន សំអាន** ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ ស្នៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៅឃុំមេសរប្រចាន់ ឃុំកំពង់ពពិល ស្រុកពារាំង និងឃុំកញ្ជ្រៀច ឃុំក្លើងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីផ្សព្វផ្សាយសមិទ្ធផលសំខាន់ៗរបស់ព្រឹទ្ធសភា តួនាទី និងភារកិច្ច របស់សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ វិធានការការពារទប់ស្កាត់វីរុសកូវីដ-១៩ និងក្តាប់បញ្ហាប្រឈម ព្រមទាំងសំណូមពរ

នានារបស់ក្រុមប្រឹក្សាឃុំ នៅថ្នាក់មូលដ្ឋានដែលបានជួបប្រទះក្នុងការអនុវត្តការងាររបស់ខ្លួននាពេលកន្លងទៅ។ បន្ទាប់ពីការលើកឡើងអំពីបញ្ហាប្រឈម តម្រូវការ និងសំណូមពរនានារបស់អាជ្ញាធរមូលដ្ឋានរួចមក លោកជំទាវ **មាន សំអាន** បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាឃុំ ស្នៀន នាយប៉ុស្តិ៍នគរបាលឃុំ ដែលបានខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ។ លោកជំទាវបានផ្តល់អនុសាសន៍មួយចំនួនដល់ក្រុមប្រឹក្សាឃុំ និងអាជ្ញាធរមូលដ្ឋានក្នុងការដោះស្រាយបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា និងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយភូមិ ឃុំ សង្កាត់



លោកជំទាវ មាន សំអាន និងឯកឧត្តម ទឹម ផន ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំនៅស្រុកកញ្ជ្រៀច





ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ជួបសំណេរសំណាលជាមួយនិងក្រុមប្រឹក្សាឃុំកំពង់ពពិល និងឃុំកំពង់ប្រាំង



ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ជួបសំណេរសំណាលជាមួយនិងក្រុមប្រឹក្សាឃុំកំពង់ពពិល និងឃុំកំពង់ប្រាំង

មានសុវត្ថិភាព។ ចំណែកឯបញ្ហាប្រឈម និងសំណូមពរ ដទៃទៀត ដែលអាជ្ញាធរមូលដ្ឋានពុំអាចដោះស្រាយបាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ នឹងរាយការណ៍ ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា ដើម្បីលើកអនុសាសន៍ជម្រាបដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធរួមគ្នាធ្វើការដោះស្រាយ។

ក្នុងឱកាសនោះដែរ លោកជំទាវ **ហាន សំអាន** បាន បញ្ជាក់អំពី ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ជា ប្រមុខ បានដឹកនាំប្រទេសជាតិយើងឱ្យមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងចាត់វិធានការប្រកបដោយប្រសិទ្ធភាព ធ្វើឱ្យប្រទេសយើងអាចឆ្លងផុតប្រកបដោយសុវត្ថិភាព នូវការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍។ លោកជំទាវបានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីវិធានការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺ- កូវីដ-១៩ ហើយក៏កុំទាន់ធ្វេសប្រហែស និងគោរពតាម ការណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងដំណើរបំពេញបេសកកម្មនោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ក៏បាននាំយកអំណោយមួយចំនួន ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងភូមិ

មេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំងចំនួន១០គ្រួសារ និងភូមិកញ្ជៀច ឃុំកញ្ជៀច ស្រុកកញ្ជៀចចំនួន១១ គ្រួសារ ដោយមួយគ្រួសារៗទទួលបានមី១កេស ត្រី១១យួរ សៀង១កែវ ឆៃប៉ូរ១កញ្ចប់ និងថវិកា៥ម៉ឺនរៀល។

(អត្ថបទ៖ រូបភាព៖វង់ សុជាតិ)



ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ជួបសំណេរសំណាលជាមួយនិងក្រុមប្រឹក្សាឃុំក្លៀងរាយ



ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ចែកអំណោយជូនដល់ប្រជាពលរដ្ឋនៅឃុំកញ្ជៀច

**សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ចុះជួបសំណេះសំណាលជាមួយ
ក្រុមប្រឹក្សាឃុំ ក្នុងស្រុកមោសបែក និងស្រុកស្វាយជ្រំ**



ឯកឧត្តម ម៉ែន ស៊ីផាន់ (ទី២ពីឆ្វេង) ឯកឧត្តម គឹម ឆា (ទី២ពីស្តាំ) ជួបសំណេះសំណាលជាមួយនិងក្រុមប្រឹក្សាឃុំក្នុងស្រុកមោសបែក

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រួមមាន ឯកឧត្តម **ម៉ែន ស៊ីផាន់** អនុប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា និងឯកឧត្តម **គឹម ឆា** លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនិងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ស្ទើនឃុំ និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ ស្រុក នៅស្រុកមោសបែក និងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

ជំនួបសំណេះសំណាលនោះ រៀបចំឡើងដើម្បីផ្សព្វផ្សាយពីសមិទ្ធផលសំខាន់ៗរបស់ព្រឹទ្ធសភា តួនាទី និងភារកិច្ចរបស់សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ ផ្សព្វផ្សាយវិធានការណ៍ការពារទប់ស្កាត់វីរុសកូវីដ-១៩ និងក្តាប់បញ្ហាប្រឈម

ព្រមទាំងសំណូមពរនានារបស់ក្រុមប្រឹក្សាឃុំ និងថ្នាក់មូលដ្ឋាន។

បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍របស់លោកអភិបាលស្រុក អំពីសភាពការណ៍នៅក្នុងស្រុករួចមក ឯកឧត្តម **គឹម ឆា** បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ព្រមទាំងលោកជំទាវប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ជូនចំពោះអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្តស្វាយរៀង។

ឯកឧត្តម **គឹម ឆា** បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ ស្ទើន នាយប៉ុស្តិ៍រដ្ឋបាលឃុំ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ។ ឯកឧត្តមបានផ្តល់អនុសាសន៍មួយ



ក្រុមប្រឹក្សាឃុំក្នុងស្រុកមោសបែកចូលរួមក្នុងពិធីសំណេះសំណាល



ឯកឧត្តម ម៉ែន ស៊ីផាន់ និងឯកឧត្តម គឹម ធា ជួបសំណេះសំណាលជាមួយនិងក្រុមប្រឹក្សាឃុំក្នុងស្រុកស្វាយជ្រំ

ចំនួនដល់អាជ្ញាធរស្រុកទាំងពីរក្នុងការដោះស្រាយបញ្ហាប្រឈមនានា នឹងត្រូវបន្តយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ និងប្រតិបត្តិឱ្យបានត្រឹមត្រូវនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ ចំពោះបញ្ហាប្រឈម និងសំណូមពរទាំងឡាយណាដែលអាជ្ញាធរមូលដ្ឋានពុំអាចដោះស្រាយបាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ នឹងរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាដើម្បីលើកអនុសាសន៍ជម្រាបដល់ក្រសួង ស្ថាប័នពាក់ព័ន្ធរួមគ្នាធ្វើការដោះស្រាយ។

ឯកឧត្តម **គឹម ធា** បានជម្រាបអំពីការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល ដែលបានប្រកាសអំពីការទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩មិនគិតថ្លៃ គឺត្រូវចុះឈ្មោះជាមុន

តាមរយៈការស្ម័គ្រចិត្ត និងមានអាយុចាប់ពី១៨ឆ្នាំ ដល់៥៩ឆ្នាំ។ ឯកឧត្តមបានអំពាវនាវឱ្យចូលរួមប្រុងប្រយ័ត្នជានិច្ចចំពោះជំងឺកូវីដ-១៩ និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសអាជ្ញាធរ និងប្រជាពលរដ្ឋនៅតាមព្រំដែនប្រទេសវៀតណាម ត្រូវរួមគ្នាទប់ស្កាត់ការចម្លងតាមបណ្តាខេត្តជាប់ព្រំដែនចូលមកសហគមន៍របស់យើង។

ក្នុងឱកាសនោះ ឯកឧត្តម **ម៉ែន ស៊ីផាន់** ក៏បានជម្រាបអំពីប្រវត្តិ និងគោលបំណងនៃការបង្កើតព្រឹទ្ធសភា មុខងាររបស់ព្រឹទ្ធសភា តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធរបស់ព្រឹទ្ធសភាផងដែរ។

(អត្ថបទ និងរូបភាព៖អ៊ុក ប៉ូលីន)



ក្រុមប្រឹក្សាឃុំក្នុងស្រុកស្វាយជ្រំ ចូលរួមក្នុងពិធីសំណេះសំណាល

**ឯកឧត្តម យ៉ង់ សែម ជីកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨
ចុះជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកវើនសែ ខេត្តរតនគិរី**



ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ជួបជាមួយនិងក្រុមប្រឹក្សាឃុំ និងអាជ្ញាធរក្នុងស្រុកវើនសែ

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **យ៉ង់ សែម** ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាលជាមួយនិងក្រុមប្រឹក្សាឃុំ សង្កាត់ស្នៀន នាយប៉ុស្តិ៍នគរបាលឃុំ និងអាជ្ញាធរស្រុកវើនសែ ខេត្តរតនគិរី។

ក្រោយពីបានស្តាប់របាយការណ៍របស់លោក **ហេង សាឡើង** អភិបាលស្រុកវើនសែ ការអានរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយលោកស្រី **សុខ លក្ខិណា** ការបង្ហាញអំពីការចុះអនុស្សរណៈយោគយល់គ្នា (MOU) រវាងគណៈកម្មការទី១ព្រឹទ្ធសភាជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដោយឯកឧត្តម **វិច សុវាចា** រួចមក

ឯកឧត្តម **យ៉ង់ សែម** បានបញ្ជាក់អំពីគោលបំណងនៃការរៀបចំពិធីសំណេះសំណាលនាពេលនោះ និងសភាពការណ៍រួមក្នុងប្រទេស ជាពិសេសទាក់ទងនឹងសេដ្ឋកិច្ច និងជំងឺកូវីដ-១៩។ ក្នុងបរិបទឆ្នាំ២០២០ ដែលមានការប្រឈមនឹងបញ្ហាកូវីដ-១៩ គ្រោះទឹកជំនន់ និងការធ្លាក់ចុះផ្នែកសេដ្ឋកិច្ច រាជរដ្ឋាភិបាលរក្សាបានសន្តិភាព ស្ថិរភាពនយោបាយដែលជាគ្រឹះសម្រាប់ការអភិវឌ្ឍ និងជីវភាពរស់នៅដោយសុខដុមរមនារបស់ប្រជាពលរដ្ឋ។

ប្រទេសកម្ពុជាមានភ័ព្វសំណាងដែលទទួលបានពរជ័យដំណាក់ប្រេងដំបូង។ នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលកម្ពុជាមិនធ្លាប់មានតាំងពីរាប់ពាន់ឆ្នាំមកហើយ។ ចំណែកឯការការពារទប់ស្កាត់ជំងឺកូវីដ-១៩វិញ ទោះបីជា



ក្រុមប្រឹក្សាឃុំ និងអាជ្ញាធរស្រុកវើនសែ ចូលរួមក្នុងពិធីសំណេះសំណាល

មានវ៉ាក់សាំង និងកំពុងចាប់ផ្តើមដំណើរការចាក់ជាបណ្តើរៗ ក៏ដោយ ក៏ជំងឺនេះនៅតែបន្តកើតមាន ហើយមិនទាន់មាន សញ្ញាថានឹងបញ្ចប់នៅពេលណាច្បាស់លាស់ឡើយ ហើយ ថែមទាំងមានមេរោគបំប្លែងថ្មី ដែលឆ្លងលឿនជាងមុន សាហាវជាងមុន។ ប្រទេសយើងទទួលបានចំណាត់ថ្នាក់ល្អ ក្នុងពិភពលោក គឺមកដល់ពេលនេះមានអ្នកឆ្លងតិចតួច និង គ្មានអ្នកស្លាប់។ មិនតែប៉ុណ្ណោះ ក្នុងនាមជាប្រទេសកំពុង អភិវឌ្ឍ យើងកំពុងជួយខ្លួនឯងផងនិងក៏បានជួយជាសម្ភារ និងថ្នាំពេទ្យដល់ប្រទេសជាមិត្ត មានជាអាទិ៍៖ ប្រទេសឡាវ ប្រទេសទីម័រ ប្រទេសនេប៉ាល់ និងប្រទេសភូមា និងបាន ទទួលស្គាល់លើពិភពលោកថា ជាប្រទេសដែលបានចាត់ចែង គ្រប់គ្រងជំងឺនេះបានល្អ និងជាប្រទេសតូច ដែលមាន បេះដូងធំ។ ឆ្នាំ២០២០កន្លងទៅនេះ រាជរដ្ឋាភិបាលមាន ប្រាក់សន្សំប្រមាណ៣.០០០លានដុល្លារអាមេរិក និងទុន បម្រុងអន្តរជាតិជាង២១.០០០លានដុល្លារអាមេរិក ដែល ក្នុងនោះមានមាសចំនួន៤៤,៥តោន។ ក្នុងឆ្នាំ២០២១នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករណ៍វាយតម្លៃជា ថ្មីអំពី កំណើនសេដ្ឋកិច្ចជាតិនឹងកើនប្រហែល៤%។

ក្នុងស្ថានភាពដែលប្រទេសជាតិកំពុងស្ថិតក្នុងភាពលំបាក ប៉ុន្តែយើងមានមោទនភាពបំផុតនោះ គឺការលេចចេញនូវ មហាកម្លាំងសាមគ្គីជាតិ តាមរយៈការចូលរួមបរិច្ចាគនូវ ធនធានថវិកាផ្ទាល់ខ្លួន ជួយសម្រាលការលំបាករបស់ រាជរដ្ឋាភិបាល ក៏ដូចជួយសម្រាលការលំបាករបស់ប្រជា-

ពលរដ្ឋយើង។

អង្គពិធីក៏មានលើកឡើងអំពីការប្រឈម សំណូមពរ របស់មេឃុំ សៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដោយ ផ្ដោតសំខាន់លើការងារ៖ ការផ្តល់សេវារដ្ឋបាល ការងារ អត្រានុកូលដ្ឋាន ការកែតម្រូវអគ្គរាវទ្ធក្នុងអត្រានុកូលដ្ឋាន មូលនិធិអភិវឌ្ឍន៍មូលដ្ឋាន ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

ក្នុងដំណើរចុះបេសកកម្មនោះ ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៨ បានជួបពិភាក្សាការងារជាមួយនឹងក្រុម មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនប្រចាំខេត្តក្រចេះ ព្រមទាំង បាននាំយកទេយ្យទាន និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃ គង់ក្នុងវត្តឧត្តមសាមគ្គីវត្តនារាម ស្ថិតនៅឃុំវើនសែ ស្រុក វើនសែ ខេត្តក្រចេះ។

(អត្ថបទ និងរូបភាព៖ ធុន គឹមជី)



ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ពិភាក្សាការងារជាមួយនឹងក្រុមមេធាវីស្ម័គ្រចិត្ត



ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ នាំយកទេយ្យទាន និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃនៅវត្តឧត្តមសាមគ្គីវត្តនារាម

គណៈកម្មការទី១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំសាលា



✽ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ៨ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ៨ ដើម្បីរៀបចំខ្លឹមសារសម្រាប់ចុះបំពេញបេសកកម្ម នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។



✽ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ឯកឧត្តម **ងា ខេន្ទ្រ** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភាបានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមសភាជាតិកម្ពុជា(APF) ដើម្បីសើសើលក្ខន្តិកៈសភាប្រើភាសាបារាំង(APF) តាមប្រព័ន្ធវីដេអូក្រោមអធិបតីភាពឯកឧត្តម Christophe-André Frassa ប្រធានគណៈកម្មការនយោបាយ ប្រធានក្រុមការងារសើសើលក្ខន្តិកៈ APF ដែលផ្សាយចេញពីទីក្រុងប៉ារីស ប្រទេសបារាំង នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



✽ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើ៖

- ១-ការត្រៀមស្រាវជ្រាវព័ត៌មានដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការទី៣ព្រឹទ្ធសភា ភ្ជាប់ទៅនឹងស្ថានភាពខេត្តកំពង់ស្ពឺ។
- ២-ការបែងចែកការងារស្រាវជ្រាវបញ្ហាពាក់ព័ន្ធនឹងក្រសួងចំនួនពីរ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ដែលត្រូវចុះជួបសវនាការនាពេលខាងមុខ បញ្ហាប្រឈម សំណូមពរ និងវិធានការ។
- ៣-ការស្តាប់សេចក្តីរាយការណ៍អំពីការអនុវត្តថវិកាគណៈកម្មការទី៣ព្រឹទ្ធសភាឆ្នាំ២០២១ និង
- ៤-បញ្ហាផ្សេងៗ។



✧ ឯកឧត្តម **សុខ ឥសាន** ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភាបានអញ្ជើញ ៖

- ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៤ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាអំពីការចុះបេសកកម្មរបស់គណៈកម្មការនៅខេត្តកោះកុងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំគណៈកម្មការទី៤ព្រឹទ្ធសភា នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។



- ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើប្រាស់ភាសាបារាំង (APF) តាមរយៈប្រព័ន្ធវីដេអូ ដែលផ្សាយចេញពីទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



✧ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ **ទី មូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភាបានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា ដើម្បីពិនិត្យសំណួរជំនួបពិភាក្សាការងារជាមួយនឹងអគ្គនាយក-

ដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ពិនិត្យកម្មវិធី និងសំណួរសម្រាប់ចុះបេសកកម្មខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តតាកែវ និងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។

✧ លោកជំទាវ **ហាន សំអាន** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញ៖



- ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បីពិនិត្យលើការគ្រោងកម្មវិធីចុះបេសកកម្មរបស់គណៈកម្មការទី៨ព្រឹទ្ធសភា នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។




- ដឹកនាំកិច្ចប្រជុំក្រុមសមាជិកាព្រឹទ្ធសភា ដើម្បីពិភាក្សាការត្រៀមខ្លឹមសារសម្រាប់រៀបចំពិធីសំណេះសំណាលជាមួយនឹងយុវតីសិស្សថ្នាក់ទី១២ នៃវិទ្យាល័យកំពង់ធំ ក្នុងឱកាសអបអរសាទរខួបលើកទី១១០ នៃទិវាអន្តរជាតិនារី៨មីនា នៅខេត្តកំពង់ធំ នាថ្ងៃទី៣ និងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ

២០២១ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។



-ទទួលជួបពិភាក្សាការងារជាមួយនឹងលោកស្រី **នាវី** ប្រធានក្រុមហ៊ុនវេរឡេន ដើម្បីត្រៀមរៀបចំការធ្វើបទបង្ហាញចែករំលែកនូវបទពិសោធន៍ឆ្ពោះទៅរកភាពជោគជ័យជូនទៅដល់យុវតីសិស្សថ្នាក់ទី១២ នៃវិទ្យាល័យកំពង់ធំ ខេត្តកំពង់ធំ ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១០ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។



✽ឯកឧត្តម **គង់ សារាជ** ប្រធានគណៈកម្មការទី៩

ព្រឹទ្ធសភាបានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង៖

-គណៈកម្មការទី៩ព្រឹទ្ធសភា ដើម្បីពិភាក្សាការងារត្រៀមជួបសវនាការជាមួយនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំគណៈកម្មការទី៩ព្រឹទ្ធសភា។



-ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ដើម្បីពិនិត្យពិភាក្សាការងារបន្តរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ប្រចាំឆ្នាំ២០២១ និងបញ្ហាផ្សេងៗ នាថ្ងៃទី៩ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំគណៈកម្មការទី៩ព្រឹទ្ធសភា។

✽នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **ម៉ម ម៉ុននាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការព្រឹទ្ធសភា ដើម្បីពិនិត្យឆ្លងរបាយការណ៍សកម្មភាពការងារ និងរបាយការណ៍ថវិកាប្រចាំខែកុម្ភៈ នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា។

ការទទួលពាក្យបណ្តឹង

✽នៅក្នុងខែកុម្ភៈ ឆ្នាំ២០២១នេះ ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន៨ករណី ធ្វើលិខិតអន្តរាគមន៍ទៅក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយចំនួន២ករណី ទទួលលិខិតឆ្លើយតបពីការដោះស្រាយពីស្ថាប័នពាក់ព័ន្ធចំនួន២ករណី ធ្វើកំណត់បង្ហាញពាក្យបណ្តឹងចំនួន៣ករណី និងឆ្លើយតបទៅម្ចាស់បណ្តឹងចំនួន២ករណី និងកំពុងពិនិត្យសិក្សាចំនួន៨ករណី ព្រមទាំងទទួលឯកសារពាក្យបណ្តឹងដែលក្រសួង ស្ថាប័នពាក់ព័ន្ធចម្លងជូនមកគណៈកម្មការព្រឹទ្ធសភា ដើម្បីជូនជ្រាបចំនួន១ករណី។

សមាជិក សមាជិកាព្រឹទ្ធសភាចុះបំពេញការងារនៅតាមបណ្តាភូមិភាគទាំង៨

✽ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញពិនិត្យទីតាំងត្រៀមបញ្ចុះបឋមសិលាកសាងឧបដ្ឋានសាលាថ្មី និងនាំយកទេយ្យទានទៅប្រគេនព្រះសង្ឃ នៅវត្តនវត្តភូមិការាមជូនត្រី ក្នុងខេត្តកំពត។

✽ ឯកឧត្តម **ងា ទេដ្ឋ** ប្រធានគណៈកម្មការទី២-ព្រឹទ្ធសភាបានអញ្ជើញ៖



- ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាសង្កាត់មេភូមិ និងនាយប៉ុស្តិ៍នគរបាលនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ស្តីពីការងារឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២២ ជាពិសេសការធ្វើអត្តញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋទាំងអស់នៅក្នុងសង្កាត់ ដោយសំណូមពរចៅសង្កាត់ និងនគរបាលប៉ុស្តិ៍ជួយសម្រួលឯកសាររដ្ឋបាលចាំបាច់ (លិខិតបញ្ជាក់កំណើត និងសៀវភៅស្នាក់នៅ) ជូនប្រជាពលរដ្ឋដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ ដើម្បីឱ្យគាត់បានទៅចុះឈ្មោះបោះឆ្នោតនៅពេលខាងមុខនេះ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។



- ជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុមអ្នកច្បាប់រាជធានីភ្នំពេញ និងក្រុមអ្នកច្បាប់មកពីខណ្ឌទាំង១៤ ដើម្បីពិនិត្យពិភាក្សាអំពីការងារចុះឈ្មោះបោះឆ្នោត ការងារបច្ចុប្បន្នភាពមន្ត្រីសង្កេតការណ៍បោះឆ្នោតសម្រាប់ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

✽ ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញ៖

- ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំងចុះពិនិត្យ និងជំរុញការងារសាងសង់ទំនប់ទឹកចំនួន២កន្លែងស្ថាបនាផ្លូវ និងសំណង់នានា នៅក្នុងតំបន់អន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។

- ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំងចុះពិនិត្យមើលការងារដំឡើងផ្ទាំងកញ្ចក់ស្រូបយកពន្លឺព្រះអាទិត្យ និងចុះពិនិត្យប្រព័ន្ធធារាសាស្ត្រនានា នៅភ្នំសែនជី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩ និងទី៣០ ខែមករា ឆ្នាំ២០២១។

- ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំងចូលរួមជាមួយនឹងកម្មករដាំដើមដូងក្រអូបចំនួន១៥.០០០ ដើមនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី២៨-២៩ ខែមករា និងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១។

- ចូលរួមក្នុងពិធីបុណ្យសពលោក **ស្រី ម៉ៅ** នៅភូមិត្រពាំងឈូកខាងលិចវត្តមហានាមស្ថារម នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។

- នាំយកចង្កាន់ ទេយ្យទាន និងបច្ច័យទៅប្រគេនព្រះសង្ឃគង់នៅវត្តមហានាមស្ថារម ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធខុបាសក **កា ម៉ុង** ត្រូវជាឪពុក និងគម្រប់ខួប៨ឆ្នាំឧបាសិកា **ភឹម អ៊ុន** ត្រូវជាម្តាយរបស់ឯកឧត្តមបណ្ឌិត នៅឃុំរៀង ស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។



- ចូលរួមក្នុងពិធីបុណ្យសពលោកស្រី **ខឿ សុភាព** នៅភូមិប្ញទី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១។

- ចូលរួមក្នុងព្រឹត្តិការណ៍តាំងរថយន្ត និងបើកបររថយន្ត

TOYOTA ឆ្នាំ២០២១ នៅតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធិ សែនជ័យ នៅភ្នំសែនដី ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១។

-ពិនិត្យស្ថានភាព និងស្ថានភាពកុច ដើម្បីសាងសង់ឡើងវិញជូនប្រជាពលរដ្ឋ នៅឃុំរៀង ស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។

-ពិនិត្យការងារសាងសង់លំនៅឋានជូនប្រជាពលរដ្ឋ ក្រីក្រ និងស្ថាបនាទ្វារបង្ហូរទឹក ទំនប់ទឹកជូនពួកគាត់ នៅព្រែកកំពង់ស្មាច់ ភូមិកំពង់តាឡៅ ឃុំតានៃ ស្រុកព្រៃនប់ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១។

-នាំយកចង្កាន់ទៅប្រគេនដល់ព្រះសង្ឃនៅវត្តលង្ការ រាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលអញ្ជើញមកសម្រាកកម្សាន្តនៅតំបន់អភិវឌ្ឍន៍ ម៉ុង ឫទ្ធិ សែនជ័យ ព្រមទាំងចូលរួមជាមួយនឹងកម្មករដាំដើមឈើ ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងការថែរក្សាការពារព្រៃឈើនៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៣០-៣១ ខែមករា និងថ្ងៃទី៥ ទី៧ ទី១២ ទី១៤ ទី១៩ និងទី២០ ខែកុម្ភៈ ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំងចុះពិនិត្យសកម្មភាពក្រុមការងារគ្រឿងចក្រស្ថាបនាផ្លូវ ១២៧ប្រវែង៥.៩០០ម៉ែត្រ ទទឹង១២ម៉ែត្រ ក្នុងឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៣១ ខែមករា និងថ្ងៃទី១២-១៣-១៤ និងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

✽នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **សុខ ឥសាន** ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងឯកឧត្តម **ទីប ផល** លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២០ និងទិសដៅការងារឆ្នាំ២០២១ ក្រោមអធិបតីភាពសម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តព្រៃវែង។

✽លោកជំទាវ **ទី បូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរស្រុកពញាឮ ខេត្តកណ្តាល និងស្ថាប័នបាយការណ៍អំពីបញ្ហាទំនាស់ដីធ្លីនៅឃុំកំពង់អុស ស្ថានភាពទូទៅរបស់ស្រុកពញាឮ ព្រមទាំងជូនម៉ាស់ចំនួន៥ប្រអប់ ស្មើនឹង២៥០ម៉ាស់ សម្រាប់ទុកប្រើប្រាស់នៅសាលាឃុំ និងជូនសារុងម្នាក់មួយ ព្រមទាំង



ថវិកាមួយចំនួនដល់ក្រុមប្រឹក្សាឃុំ និងជូនថវិកាឧបត្ថម្ភលោក **ប្រាក់ ម៉ុន** ដែលកំពុងមានជំងឺ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។



-ជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃទី២៥ និងថ្ងៃទី២៩ ខែមករា និងថ្ងៃទី៤ ទី១០ និងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។



-ចុះសួរសុខទុក្ខលោកស្រី **ដាត់ ឡៀង** និងក្រុមគ្រួសារដែលបានទទួលរងគ្រោះដោយអគ្គិភ័យឆេះផ្ទះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី នៅភូមិតាពេជ្យ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។

✽នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **អ៊ុក ម៉ុងឈឿន** ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការជំរុញរៀបចំផ្សព្វផ្សាយរៀនសូត្រឱ្យបានទូលំទូលាយនិងលើកទិសដៅការកិច្ចឆ្នាំ ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ្ធ** ប្រធានរដ្ឋសភា នៅភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញាឮក្រែក ខេត្តត្បូងឃ្មុំ។

✽នាថ្ងៃទី២ ទី៤ ទី៨ ទី១០ ទី១៦ និងថ្ងៃទី២២ ខែ



កុម្ម្មៈ ឆ្នាំ២០២១១៦កឧត្តម **ម៉ុង ជិនហ៊ុយ** ប្រធានគណៈ-
កម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាល
និងសួរសុខទុក្ខក្រុមប្រឹក្សាខណ្ឌ សង្កាត់ ស្តីពីវឌ្ឍនភាពលើ
ការងារសន្តិសុខ ភូមិ សង្កាត់ មានសុវត្ថិភាព និងការងារ
បម្រើសេវាសាធារណៈជនបងប្អូនប្រជាពលរដ្ឋនៅខណ្ឌ
កំបូល ខណ្ឌច្បារអំពៅ និងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

✽លោកជំទាវ **ហាន សំណេន** ប្រធានគណៈកម្មការ
ទី៨ព្រឹទ្ធសភាបានអញ្ជើញ៖



-ជាអធិបតីភាពក្នុងពិធីបូកសរុបលទ្ធផលការងារអនុ-
សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍
ខណ្ឌឫស្សីកែវ ប្រចាំឆ្នាំ២០២០ និងទិសដៅសម្រាប់អនុ-
វត្តបន្តឆ្នាំ២០២១ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលា
ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

-ពិសាអាហារសាមគ្គី និងសំណេះសំណាលសាកសួរ-
សុខទុក្ខជាមួយនឹងក្រុមប្រឹក្សាឃុំអំពិលក្រៅ ស្រុកស៊ីធរ-
កណ្តាល ខេត្តព្រៃវែង នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។

✽ឯកឧត្តម **ម៉ុង ម៉ុងនាង** ប្រធានគណៈកម្មការទី



១០ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខអាជ្ញាធរ ប្រជា-
ពលរដ្ឋក្រីក្រនៅឃុំត្រពាំងវែង និងស្ត្រីទើបសម្រាលកូន
ចំនួន៦១គ្រួសារ និងបានឧបត្ថម្ភថវិកាមួយចំនួន សម្រាប់
ការអភិវឌ្ឍឃុំ ភូមិ ព្រមទាំងនាំយកអំណោយចែកជូនប្រជា-
ពលរដ្ឋក្រីក្រ និងស្ត្រីទើបសម្រាលកូនទាំង៦១គ្រួសារ និង
ប្រជាពលរដ្ឋក្រីក្រ ដែលកំពុងសម្រាកព្យាបាលជំងឺចំនួន
៤គ្រួសារ និងចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារប្រជា-
ពលរដ្ឋ ដែលទើបទទួលបានមរណភាពចំនួន៣គ្រួសារ នៅឃុំ
ត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី២
ខែកុម្ភៈ ឆ្នាំ២០២១។

-ចូលរួមជាភិក្ខុយសក្តងពិធីប្រជុំផ្សព្វផ្សាយអំពីសភាព
ការណ៍ទូទៅ និងបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និង
ទិសដៅបន្តអនុវត្តភារកិច្ចឆ្នាំ២០២១ របស់ក្រុមការងារ
រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្ត
កណ្តាល ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិ-
បណ្ឌិត **ហ៊ុន ម៉ុងហៀង** ប្រធានក្រុមការងាររាជរដ្ឋាភិបាល
ចុះជួយមូលដ្ឋានស្រុកកណ្តាលស្ទឹង និងឯកឧត្តមឧត្តម
សេនីយ៍ឯក **ហ៊ុន ម៉ាណែត** អគ្គមេបញ្ជាការរងកងយោ-
ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកនៅ
ក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។

✽ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី
១ព្រឹទ្ធសភាបានអញ្ជើញ៖



-ពិនិត្យអគារបណ្ណាល័យ និងកន្លែងសិក្សាកុំព្យូទ័រមួយ
កន្លែងនៅវត្តព្រៃមេលង ព្រមទាំងជួបសំណេះសំណាល
ពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាឃុំ សៀន នាយប៉ុស្តិ៍-
នគរបាលរដ្ឋបាល ប្រធាន អនុប្រធានភូមិ នៅឃុំព្រៃខ្លា ស្រុក
កោះអណ្តែត ខេត្តតាកែវ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។

-ជួបសំណេះសំណាលជាមួយនឹងប្រឹក្សាឃុំ សៀន
នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រធានភូមិ នៅសាលាឃុំ
កំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត នាថ្ងៃទី



១៣ ខែកុម្ភៈ ឆ្នាំ២០២១។



-ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាឃុំ សៀន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល និងប្រធានភូមិនៅស្រុកអង្គរបុរី ស្រុកបាទី ស្រុកត្រាំកក់ ស្រុកកោះអណ្តែត ស្រុកគិរីវង់ និងស្រុកបុរីជលសារ ខេត្តតាកែវ នាថ្ងៃទី៣ ទី៤ ទី១៦ ទី១៧ និងទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

✽ឯកឧត្តម **ឈួន ឡេង** អនុប្រធានគណៈកម្មការទី២ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកន្លងទៅនិងលើកទិសដៅការងារបន្ត នៅស្រុកពាមជរ ខេត្តព្រៃវែង នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។

-ជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកន្លងទៅ និងលើកទិសដៅការងារបន្តនៅខេត្តព្រៃវែង នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១។

-ចូលរួមក្នុងពិធីប្រកាសទទួលស្គាល់អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ក្រោមអធិបតីភាពឯកឧត្តម **ជា សុមេធី** អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង នៅខេត្តព្រៃវែង នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។

✽នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **ម៉ុង លឹម** អនុប្រធានគណៈកម្មការទី៤ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាឃុំនៃស្រុកគាស់ក្រឡ ដើម្បីឈ្វេងយល់ពីការផ្តល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋ និងបញ្ហាប្រឈម

នានា នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

✽នាថ្ងៃទី២៩ ខែមករា និងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **អាយ ខន** អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាលជាមួយនឹងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ស្រុក សៀនឃុំ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ ស្រុក ដើម្បីឈ្វេងយល់ និងក្តាប់នូវសភាពការណ៍ជាក់ស្តែង ពិនិត្យតាមដានយន្តការនៃការអនុវត្តកម្មវិធីនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

✽ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



-ប្រជុំជាមួយនឹងក្រុមប្រឹក្សាខណ្ឌ និងចៅសង្កាត់ទាំង១០ ដើម្បីពិនិត្យលើបញ្ជីគ្រួសារក្រីក្រ ដែលជួបការលំបាករងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងផ្តល់សាច់ប្រាក់ជូនបងប្អូនប្រជាពលរដ្ឋក្នុងជំហានទី៤ ធានានូវតម្លាភាពនិងយុត្តិធម៌ នៅសាលាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។



-ផ្សព្វផ្សាយខ្លឹមសារគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០២២ នាពេលខាងមុខ ជាពិសេសត្រូវរួមសហការគ្នាអនុវត្តតាមការណែនាំថ្មីរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅសាលាសង្កាត់ទឹកល្អក់ទី២

ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០២១។



-ជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជា-
ពលរដ្ឋមានជីវភាពខ្វះខាត នៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌ
ទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។



✽នាថ្ងៃទី២៨ ខែមករា និងថ្ងៃទី២ និងទី១៨ ខែកុម្ភៈ
ឆ្នាំ២០២១ ឯកឧត្តម **ប្រាក់ ចំរើន** អនុប្រធានគណៈកម្ម-
ការទី៨ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាលសួរ-
សុខទុក្ខក្រុមប្រឹក្សាឃុំ សៀន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល
នៅស្រុកអង្គស្នួល និងស្រុកលើកដែក ខេត្តកណ្តាល។

✽នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **ម៉ែន
ស៊ីផាន់** អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភាបានអញ្ជើញ
ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ
នៅភូមិព្រះពន្លា ឃុំព្រះពន្លា ស្រុកកំពង់រោទ៍ ខេត្តស្វាយ-
រៀង។

✽នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម **ម៉ោង
ខន** អនុប្រធានគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញ
ចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារនៃសពលោកស្រី
ឈន ស្នើន សមាជិកក្រុមប្រឹក្សាឃុំដំណាក់រាំង នៅស្រុក
ឧដុង្គ ខេត្តកំពង់ស្ពឺ។

✽នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **ណាំ ទុំ**
លេខាធិការគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញជួប
សំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ និងសួរសុខទុក្ខ
ប្រជាពលរដ្ឋនៅឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។



✽នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លោកជំទាវ
កង សៅវេន លេខាធិការ និងឯកឧត្តម **លី សារី** សមា-
ជិកគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះ-
សំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ សៀន នគរបាល
ប៉ុស្ដិ៍រដ្ឋបាល ប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ
យុវជនទាំង៣ប្រភេទ ព្រមទាំងនាយកអង្គចំនួន៤បាវ
ស្មើនឹង២០០គីឡូក្រាម ម៉ាស់៤ប្រអប់ ស្មើនឹង២០០ម៉ាស់
ក្រមាបង់.កង់ចំនួន៤០ ក្រមាបង់ក.តូចចំនួន២៤ និងថវិកា
មួយចំនួនប្រគល់ជូនឃុំទុកប្រើប្រាស់ក្នុងដំណាក់កាលនៃ
ជំងឺកូវីដ-១៩ ស្រុកកំពង់ត្រាច ខេត្តកំពត។

✽ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤
ព្រឹទ្ធសភាបានអញ្ជើញ ៖

-ចូលរួមរំលែកទុក្ខជាមួយនឹងគ្រួសារប្រជាពលរដ្ឋនៅ
សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។

-ចូលរួមប្រជុំជាមួយនឹងថ្នាក់ដឹកនាំខេត្ត ដើម្បីត្រួតពិនិត្យ
សកម្មភាពការងាររបស់ក្រុមប្រឹក្សាឃុំណាំត្រាវ ឃុំភ្នំដី ឃុំ
ស្ពានស្រែង និងឃុំពន្លៃ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមាន-
ជ័យ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។

-ចូលរួមជាមួយនឹងថ្នាក់ដឹកនាំខេត្តចុះជួបពិភាក្សាការ-
ងារជាមួយនឹងក្រុមប្រឹក្សាឃុំទាំងអស់នៃស្រុកព្រះនេត្រព្រះ
ដើម្បីពង្រឹងការងាររបស់ក្រុមប្រឹក្សាឃុំ នៅស្រុកព្រះនេត្រ-
ព្រះ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។



-ជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនពលករ
និងក្រុមប្រឹក្សាឃុំ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ

នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។



-ជួបសំណេះសំណាលការងារជាមួយនឹងក្រុមប្រឹក្សាឃុំសារង្គ ឃុំផ្តាំ និងឃុំតាជូ ដើម្បីពិនិត្យការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងបញ្ហាប្រឈមនានា នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១។



✽នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភា និងឯកឧត្តម **ឈឹម ចាន់ណា** លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម **កែ គឹមយ៉ាន** ឧបនាយករដ្ឋមន្ត្រី នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

✽ឯកឧត្តម **នាយ វណ្ណា** លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភាបានអញ្ជើញ៖

-ចែកម៉ាស់ចំនួន២២.០០០ម៉ាស់ ដែលជាអំណោយរបស់សមាគមសម្ព័ន្ធនារីឥស្លាមកម្ពុជាសម្រាប់ចែកជូនតំណាងវិហារឥស្លាមទាំង១១ភូមិ មណ្ឌលសុខភាព ប៉ុស្តិ៍នគរបាល និងសាលាអនុវិទ្យាល័យចំនួន៣ នៃឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។

-ចូលរួមក្នុងពិធីប្រកួតកីឡាបាល់ទាត់វគ្គផ្តាច់ព្រាត់ដំណើមពានរង្វាន់ ក្រោមប្រធានបទ“ពានរង្វាន់ការពារ



សន្តិភាព” រវាងក្រុមកីឡាករបាល់ទាត់ភូមិពោធិ៍រោងលើ ជាមួយនឹងក្រុមកីឡាករបាល់ទាត់ភូមិថ្មី ព្រមទាំងបានចូលរួមថ្វាយបង្គំ និងសំណេះសំណាលជាមួយនឹងបងប្អូនខ្មែរឥស្លាម នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។



-សំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១។



-សំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមដែលមានជីវភាពក្រីក្រ និងជនចាស់ជរា នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។



-ថ្វាយបង្គំ និងសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម នៅវិហារឥស្លាមភូមិដងកាំបិត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១។

✽ឯកឧត្តម **ឈឹម ចាន់ណា** លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនពលករចំនួន៦៤នាក់ ស្រី៣៥នាក់ ដែលបានចាកចេញពីមណ្ឌលចត្តាឡីស័កមង្គលបុរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។



-ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំគយម៉ែង និងស្តាប់សេចក្តីរាយការណ៍សង្ខេបរបស់ប្រធានក្រុមប្រឹក្សាឃុំ អំពីការរីកចម្រើនថ្មី និងសកម្មភាពរបស់ឃុំដែលបានអនុវត្តនៅពេលកន្លងទៅ ក្នុងឆ្នាំ២០២០ និងទិសដៅភារកិច្ចអនុវត្តបន្តឆ្នាំ២០២១ នៅសាលាស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។



-ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ

សារង ឃុំផ្តាំ និងឃុំតាជូ ដើម្បីស្តាប់សេចក្តីរាយការណ៍ដោយសង្ខេបរបស់ប្រធានក្រុមប្រឹក្សាឃុំទាំងបី អំពីសកម្មភាពសំខាន់ៗ និងបញ្ហាប្រឈមរបស់ឃុំដែលបានអនុវត្តកន្លងមក និងទិសដៅភារកិច្ចត្រូវបន្តសម្រាប់ឆ្នាំថ្មី ព្រមទាំងបានជួយឧបត្ថម្ភថវិកាមួយចំនួនជូនដល់ក្រុមប្រឹក្សាឃុំមេប៉ុស្តិ៍ ប្រធានភូមិ ប្រធានមណ្ឌលសុខភាព និងនាយកសាលានៅសាលាស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១។



-នាំយកកុំព្យូទ័រយួរដៃចំនួន២គ្រឿង ជូនដល់ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ទុកសម្រាប់ប្រើប្រាស់បំពេញការងារប្រចាំថ្ងៃនៅក្នុងអង្គភាព នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១។



-ជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅឆ្នាំ២០២០ និងទិសដៅការងារអនុវត្តបន្ត ជូនដល់ក្រុមប្រឹក្សាឃុំ សៀងឃុំ មេប៉ុស្តិ៍ ប្រធានមណ្ឌលសុខភាព នាយកសាលា នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

✽លោកជំទាវ **ម៉ុំ សន្ធារម៌** លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ផ្សារដើមថ្កូវ ដើម្បីក្តាប់ការងារលំបាក និងការអនុវត្តនៅមូលដ្ឋាន នៅសាលាសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សា

សង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងស្បៀង ដើម្បីស្តាប់ របាយការណ៍ ស្តីពីវឌ្ឍនភាពលើការងារភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការបម្រើសេវាសាធារណៈជនបងប្អូន ប្រជាពលរដ្ឋ នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ និង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃទី៨ និងទី ១៦ ខែកុម្ភៈ ឆ្នាំ២០២១។

✽នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **និម ផន** លេខាធិការគណៈកម្មការទី៩ព្រឹទ្ធសភាបានអញ្ជើញ ចូលរួមពិធីសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ និង កងទ័ពកំពុងមុជទឹកយកគ្រាប់មិនទាន់ផ្ទុះពីក្នុងកប៉ាល់ដែល លិចជំនាន់សង្គ្រាម៥ឆ្នាំ នៅភូមិសាស្ត្រ ឃុំព្រែកដំបូក ស្រុក ស្រីសន្ធរ ខេត្តកំពង់ចាម ។

✽ឯកឧត្តម **ឡាន់ ឆន** លេខាធិការគណៈកម្មការ ទី១០ព្រឹទ្ធសភាបានអញ្ជើញ៖



-ចូលរួមប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និង លើកទិសដៅការងារឆ្នាំ២០២១ស្រុកអូររាំងឪ នៅស្រុក អូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១។



-ជាកិត្តិយសក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានាក្នុងវត្តជោតិរង្សី (ហៅវត្តបុស្ស) ក្រោមអធិបតីភាពឯកឧត្តម **ហ សុផាវ៉ា** ឧបនាយករដ្ឋ- មន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត **ប៊ុន រ៉ានី ហ៊ុន សែន** នៅឃុំរូង

ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។



-ចូលរួមជាមួយនឹងគណៈប្រតិភូរដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តមបណ្ឌិត **ហង ជំងន់សោភ័ណ** អភិ- បាល នៃគណៈអភិបាលខេត្ត ចុះពិនិត្យរមណីយដ្ឋានទឹក- ធ្លាក់ហោង ដើម្បីកែលម្អសោភ័ណភាពឱ្យបានស្អាត ក្លាយ ជាមណីយដ្ឋានគំរូប្រចាំខេត្ត ដែលអាចទាក់ទាញភ្ញៀវ ទេសចរណ៍មកទស្សនា និងកម្រាន្តសប្បាយទាំងនៅក្នុង រដូវប្រាំង និងរដូវវស្សា នៅឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូង- ឃ្មុំ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។

✽នាថ្ងៃទី២ ទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **វុឌ ឆន់** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញ ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ សង្កាត់ និង ប្រជាពលរដ្ឋក្នុងស្រុកដងទង់ និងក្រុងខេមរៈភូមិន្ទ ខេត្ត កោះកុង។

✽ឯកឧត្តម **ជឹម លាវ** សមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា និងឯកឧត្តម **ប្រឹច គឹមស្រីល** សមាជិកគណៈ- កម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

-ពិនិត្យការសាងសង់ផ្លូវបេតុងមួយខ្សែមានប្រវែង៦៦០ ម៉ែត្រ ទទឹង៥ម៉ែត្រ ទំនប់បង្ហូរប្រវែង៨០ម៉ែត្រ ដាក់លូ៥ ប្រលោះ និងប្រអប់ប្រវែង១០ម៉ែត្រ ដែលជាអំណោយរបស់ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា ជូនប្រជាជនឃុំកោះសុទិនស្រុក កោះសុទិន និងឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១។



-ចែកអំណោយដល់កម្មករដែលសាងសង់សាលាបុណ្យ និងកម្មករធ្វើផ្លូវ បេតុងចំនួន៣៤នាក់ នៅកោះព្រលួង ស្រុក កោះសូទិន ខេត្តកំពង់ចាម នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។

✽ឯកឧត្តម **ប្រឹម គឹមស្រីន** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅក្នុងឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ និងរបាយការណ៍បូកសរុបសកម្មភាពការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១របស់ខេត្តកំពង់ចាម នៅខេត្តកំពង់ចាម នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងនាំយកអំណោយចែកជូនប្រជាសហគមន៍ជាបន្តបន្ទាប់ចំនួន៥២គ្រួសារ នៅឃុំកោះរកា ស្រុកកំពង់សៀម និងស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។

-ចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ដឹកនាំដោយឯកឧត្តម **សាយ សំអាង** រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីពិនិត្យសិក្សា និងចងក្រងឯកសារទីតាំងដីដែលប្រជាពលរដ្ឋកំពុងប្រើប្រាស់ និងអាស្រ័យផលយូរអង្វែងលើតំបន់ការពារធនធានធម្មជាតិ និងតំបន់របៀងអភិរក្សជីវៈចម្រុះ នៅខេត្តឧត្តរមានជ័យ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។



-ចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងដឹកនាំដោយឯកឧត្តម **សាយ សំអាង** រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីពិនិត្យសិក្សា និងចងក្រងឯកសារទីតាំងដីដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ

ព្រមទាំងពិនិត្យមើលការសាងសង់សាលាឃុំព្រះអណ្តូង និងប៉ុស្តិ៍រដ្ឋបាលដែលបានសាងសង់រួចរាល់ជាស្ថាពរ និងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួនដល់ប៉ុស្តិ៍រដ្ឋបាល ដើម្បីចាក់ដីបំពេញបន្ថែមនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។

-ពិនិត្យការកសាងផ្លូវបេតុង ដែលជាអំណោយសម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅភូមិចុងកោះព្រលួង ឃុំកោះសូទិន ខេត្តកំពង់ចាម នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។

✽ឯកឧត្តម **លី សារី** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមក្នុងកិច្ចប្រជុំស្តីពី ការពង្រឹងកិច្ចការឥស្លាមកម្ពុជានៅខេត្តកំពត នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១។

-ចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំពិភាក្សាអំពីការគ្រោងរៀបចំសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារកិច្ចប្រជុំស្តីពីការពង្រឹងកិច្ចការឥស្លាមកម្ពុជា និងបញ្ចូលខ្លឹមសារគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ស្ថិតនៅទីស្នាក់ការគណៈអធិបតីខេត្តកំពត ដោយមានអ្នកចូលរួមពីថ្នាក់ដឹកនាំមកពីខេត្តកែប ខេត្តកោះកុង និងខេត្តព្រះសីហនុ នៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។

-ជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការកំណត់ការសាងសង់វិហារឥស្លាមរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតាមវិហារឥស្លាមក្នុងខេត្ត នៅទីស្នាក់ការគណៈអធិបតីខេត្តនៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនខ្មែរសាសនិកឥស្លាម នៅភូមិម៉ាក់ប្រាង្គ ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។

-ជាអធិបតីក្នុងពិធីចែកលិខិតបញ្ជាក់ការសិក្សាផ្នែកច្បាប់ឥស្លាមសាសនាដល់សិស្សានុសិស្សដែលបញ្ចប់ការសិក្សាវគ្គខ្លីសរុបចំនួន១៤៧នាក់ នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប

ខេត្តកែប នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១។

-ចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងនាំយករទេះរុញចំនួន ៥គ្រឿង ចែកដល់ប្រជាពលរដ្ឋចាស់ជរាចំនួន២គ្រឿង ជនពិការចំនួន៣គ្រឿង នៅភូមិដូនតោ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត និងចំនួន២គ្រឿង នៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១។

-ជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបចំនួន១១៥នាក់ ព្រមទាំងផ្សព្វផ្សាយ អំពីស្ថានភាពបច្ចុប្បន្ននៃជំងឺកូវីដ-១៩ ព្រមទាំងនាំយកអង្ករ ចំនួន៥០០គីឡូក្រាម ផ្សព្វផ្សាយទឹកចំនួន៤៩ផ្សេង ប្រេងឆា ចំនួន២៥លីត្រ អំបិលអ៊ីយ៉ូតចំនួន២៥គីឡូក្រាម ខ្ទឹម-ស ចំនួន១០គីឡូក្រាម ខ្ទឹមក្រហមចំនួន១០គីឡូក្រាមចែកជូន ប្រជាពលរដ្ឋ និងសៀវភៅសិក្សាចំនួន២១៥ក្បាលចែកជូន សិស្សានុសិស្សផងដែរ នៅស្រុកទឹកឈូ ក្រុងកំពត ខេត្ត កំពត នាថ្ងៃទី១១ និងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។

-ជួបសំណេះសំណាលជាមួយនឹងសមាជិកក្រុមប្រឹក្សា ឃុំ ប្រធានភូមិ ស្ទៀនឃុំ និងមេប៉ុស្តិ៍ នៅស្រុកជុំគិរី ខេត្ត កំពត នាថ្ងៃទី១៧ និងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។



-ជួបសំណេះសំណាលជាមួយនឹងសិស្សានុសិស្សរៀន អំពីច្បាប់សាសនាឥស្លាម ព្រមទាំងបានចែកសម្លៀក- បំពាក់សម្រាប់ថ្វាយបង្គំ ដែលជាអំណោយរបស់សប្បុរស- ជន នៅភូមិម៉ាក់ប្រាង្គ ឃុំកំពង់ត្រែង ស្រុកទឹកឈូ ខេត្ត កំពត នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

✽នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **មូង ម៉ឺន** សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភាបានអញ្ជើញ ជាអធិបតីភាពក្នុងពិធីខួបអនុស្សាវរីយ៍៩ឆ្នាំ នៃការបង្កើត



សហគមន៍ និងតំបន់ទេសចរណ៍ (ទូកយោង និងអន្លង់ព្រះ) នៅភូមិសៀងសាយ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតន- គិរី។

✽ឯកឧត្តម **សត នាឌី** សមាជិកគណៈកម្មការ ទី៤ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាល និងសួរសុខទុក្ខលោកស្រីមេឃុំ ក្រុមប្រឹក្សាឃុំ ស្ទៀនឃុំ ប្រធាននគរបាលប៉ុស្តិ៍ ដើម្បីការ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការ ផ្តល់ប័ណ្ណសមធម៌ជូនជនក្រីក្រ និងវិធានការក្នុងការទប់- ស្កាត់ជំងឺកូវីដ-១៩ នៅឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀម- រាប នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។



-ជួបសំណេះសំណាល និងសួរសុខទុក្ខលោកមេឃុំ ក្រុម ប្រឹក្សាឃុំ ស្ទៀនឃុំ ប្រធាននគរបាលប៉ុស្តិ៍ ដើម្បីស្តាប់របាយ- ការណ៍ ស្តីពីការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់

មានសុវត្ថិភាព ការផ្តល់ប័ណ្ណសមធម៌ជូនជនក្រីក្រ និង វិធានការក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ នៅឃុំរោងគោ ស្រុក ក្រឡាញ់ ខេត្តសៀមរាប ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១។



-ដឹកនាំក្រុមជាងជួយកសាងផ្ទះមួយខ្នងជូនដល់គ្រួសារ ក្រីក្រ តាមការសំណូមពររបស់លោកស្រីមេភូមិគោកត្របែក នៅភូមិគោកត្របែក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ។

✽លោកជំទាវ **ឃុន ឃុនឌី** សមាជិកគណៈកម្ម- ការទី៥ព្រឹទ្ធសភាបានអញ្ជើញ៖



-ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត កំពង់ធំ ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ទួន ធីន្ទីល** អនុប្រធានទី១រដ្ឋសភា នៅសាលាខេត្តកំពង់ធំ នាថ្ងៃទី២១ ខែមករា និងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។

-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ ស្ទៀន- ឃុំ ជំនួយការឃុំ នាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ និងមន្ត្រីនគរបាល បុស្តិ៍ ដើម្បីស្តាប់នូវបញ្ហាប្រឈម និងសំណូមពរនានា នៅ សាលាឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី ២២ ខែមករា ឆ្នាំ២០២១។

-ជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ



ប្រចាំខែមករា ឆ្នាំ២០២១ និងលើកទិសដៅការងារខែបន្ទាប់ របស់រដ្ឋបាលស្រុកកំពង់ស្វាយ នៅសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។

-ចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងសមាគមនារីកម្ពុជាដើម្បី សន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ធំ ដើម្បីស្តាប់នូវរបាយ- ការណ៍សកម្មភាពឆ្នាំ២០២០ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២១ នៅខេត្តកំពង់ធំ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជា- ពលរដ្ឋនៅឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២១។

-ជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនឹងមេឃុំ សមាជិកឃុំ សៀនឃុំ និងមេភូមិ នៃឃុំកំពង់ស្វាយ ដើម្បី ស្តាប់នូវបញ្ហាប្រឈម និងសំណូមពរនានា នៅសាលាឃុំ កំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២១។

-ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រនៅតាមខ្នង ផ្ទះ និងលោកមេឃុំស្រែព្រះដែលកំពុងព្យាបាលជំងឺនៅផ្ទះ នៅឃុំស្រែព្រះ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌល- គីរី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

-ចូលរួមក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍សកម្មភាព ប្រចាំខែកុម្ភៈ ឆ្នាំ២០២១ និងលើកទិសដៅការងារអនុវត្ត ប្រចាំខែបន្ទាប់របស់រដ្ឋបាលស្រុកកំពង់ស្វាយ នៅសាលា ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២១។

✽ឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការទី៦ ព្រឹទ្ធសភាបានអញ្ជើញ៖

-ចុះសួរសុខទុក្ខប្រជាជននៅភូមិក្រចាប់ ឃុំព្រៃចាស់

ស្រុកឯកភ្នំ ខេត្តបាត់ដំបង នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។
-ជួបសំណេះសំណាលជាមួយនឹងសមាជិក សមាជិកា
ក្រុមប្រឹក្សាឃុំ សង្កាត់ និងឈ្វេងយល់អំពីបញ្ហាប្រឈម
នានារបស់ឃុំ ស្រុកដែលកំពុងជួបប្រទះ និងសំណូមពរ
ផ្សេងៗរបស់ប្រជាពលរដ្ឋ នៅសង្កាត់ព្រែកព្រះស្តេច ក្រុង
បាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។

✽ឯកឧត្តម **ស្រី បេន** សមាជិកគណៈកម្មការទី៦
ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល សួរសុខទុក្ខក្រុមប្រឹក្សាឃុំ ស្មៀន
នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រធានភូមិ នៅសាលា
ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តកែវ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ
២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខក្រុមប្រឹក្សាឃុំ ស្មៀន
នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រធានភូមិ នៅសាលា
ឃុំកំពែង ស្រុកព្រែកប្បាស ខេត្តកែវ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ
២០២១។

-ជួបសំណេះសំណាល និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ
របស់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងពិភាក្សាការងារជាមួយនឹង
ក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រធាន
ភូមិ នៅសាលាឃុំស្រុកបាទី និងសាលាឃុំជីខ្មារ ស្រុក
ទ្រាំង ខេត្តតាកែវ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ
របស់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងពិភាក្សាការងារជាមួយនឹង
ក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រធាន
ភូមិ នៅឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ នាថ្ងៃទី
១៨ ខែកុម្ភៈ ឆ្នាំ២០២១។



✽ឯកឧត្តម **ឡៅ ឆន** សមាជិកគណៈកម្មការទី៧

ព្រឹទ្ធសភាបានអញ្ជើញ៖
-ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ
របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ស្តីពីការរីកចម្រើនរបស់
ខេត្ត ឆ្នាំ២០២០ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ
២០២១ ក្រោមអធិបតីភាពឯកឧត្តម **គន់ គឹម** ទេសរដ្ឋ-
មន្ត្រី នៅសាលាខេត្តឧត្តរមានជ័យ នាថ្ងៃទី២៧ ខែមករា
ឆ្នាំ២០២១។



-ចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសិកា **ម៉ែត ឡាវ៉ា**
ម្តាយបង្កើតរបស់ឯកឧត្តម **ឌី វ៉ាន់** អភិបាលរងខេត្តឧត្តរ-
មានជ័យ នៅគេហដ្ឋាន ឯកឧត្តម **ឌី វ៉ាន់** សង្កាត់ស្វាយ-
ដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ
២០២១។



-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំទាំង៦
ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីស្តាប់
របាយការណ៍ស្តីពី វឌ្ឍនភាពការចម្រើនថ្មីៗ បញ្ហាប្រឈម
ការងារផ្តល់សេវាសាធារណៈ និងការអនុវត្តគោលនយោ-
បាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព នៅស្រុកត្រពាំងប្រា-
សាទ ខេត្តឧត្តរមានជ័យ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។

-ជួបសំណេះសំណាលជាមួយនឹងព្រះសង្ឃ គណៈកម្ម-
ការសាងសង់សាលារៀន លោកនាយកសាលាបឋមសិក្សា



និងអនុវិទ្យាល័យក្របីរៀល ដើម្បីពិភាក្សារៀបចំពិធីសម្ពោធអគារសិក្សា មួយខ្នង មាន១០បន្ទប់ ព្រមទាំងបានឧបត្ថម្ភសម្ភារ តុ កៅអី ក្តារខៀន កង្ហារ ម៉ាស់ និងថវិកាមួយចំនួននៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។



-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំចំនួន៤ ក្នុងស្រុកចុងកាល់ ដើម្បីឈ្វេងយល់ពីបញ្ហាប្រឈមការបម្រើសេវាសាធារណៈ ការងារអត្រានុកូលដ្ឋាន ការងារភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងការងារដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។



-ផ្សព្វផ្សាយរបាយការណ៍ស្តីពី សភាពការណ៍ទូទៅឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ជូនដល់ក្រុមប្រឹក្សាស្រុក ឃុំ និងប្រធានភូមិ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នាថ្ងៃទី១៩ ខែកុម្ភៈ

ឆ្នាំ២០២១។

*ឯកឧត្តម **ទេព យុទ្ធី** សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមជាគណៈអធិបតីភាពក្នុងពិធីបើកការប្រកួតកីឡាទ្រីយ៉ាតូងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១ រៀបចំដោយសហព័ន្ធកីឡាទ្រីយ៉ាតូងកម្ពុជា សហការជាមួយនឹងរដ្ឋបាលខេត្តកែប នៅឆ្នេរលេងទឹកសមុទ្រស្រីសនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។



-ចូលរួមក្នុងពិធីចុះពិនិត្យព្យាបាលជំងឺ និងចែកអំណោយជាថ្នាំពេទ្យជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន៥០០ នាក់ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម **ហ៊ុន ម៉ាណី** ក្នុងគោលដៅចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលបង្ការ ទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស នៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ។



-ជួបសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ នាយ-ប៉ុស្តិ៍នគរបាលរដ្ឋបាល សៀង និងប្រធានភូមិទាំងអស់ នៅឃុំស្តេចគង់ខាងលិច ឃុំទូកមានខាងលិច ស្រុកបន្ទាយមាន ខេត្តកំពត នាថ្ងៃទី៨ និងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១។

- ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាសង្កាត់

អូរក្រសារ និងសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ព្រមទាំងពិនិត្យការរៀបចំបំពេញបែបបទឯកសារធ្វើប័ណ្ណសម្រាប់គ្រួសារក្រីក្រឆ្នាំ២០២១ នៅខេត្តកែប នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។



-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំពងទឹក នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ស្មៀន និងប្រធានភូមិទាំងអស់ក្នុងឃុំពងទឹក ស្រុកដំណាក់ចង្កើរ ខេត្តកែប នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។

✽នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **សាយ មូរិន** សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាលជាមួយនឹងគ្រួសារក្រីក្រ និងពិនិត្យវឌ្ឍនភាពនៃការកសាងដំបូលព្រះវិហារវត្តវើល នៅឃុំដូនតី ស្រុកពញាចក្រ ខេត្តត្បូងឃ្មុំ ។



✽នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម **ឡែង សាវ៉ន** សមាជិកគណៈកម្មការទី៩ព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាកសាងព្រះវិហារវត្តអន្លង់ក្រមួន នៅឃុំស្រែឫស្សី ស្រុកថាឡាបរីវាត់ ខេត្តស្ទឹងត្រែង។

✽ឯកឧត្តម **ស្នួន លន់** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា និងឯកឧត្តម **សត ណាឌី** សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤បានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខលោកស្រីមេឃុំក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ និងនាយនគរបាលប៉ុស្តិ៍ ដើម្បីស្តាប់របាយការណ៍ស្តីពី ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការផ្តល់ប័ណ្ណសមធម៌ជូនជនក្រីក្រ និងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ នៅឃុំស្រែណាយ ស្រុកវ៉ារិន ខេត្តសៀមរាប នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។



-ជួបសំណេះសំណាល និងសួរសុខទុក្ខរដ្ឋបាលឃុំរោងគោ និងឈ្មេងយល់អំពីការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការផ្តល់ប័ណ្ណសមធម៌ជូនជនក្រីក្រ និងវិធានការក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នៅឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១។

✽លោកជំទាវ **ឯម ផលាមុនី** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាលជាមួយនឹងលោក **ស៊ី ភ្លាតុច** អភិបាលស្រុក និងអាជ្ញាធរស្រុកប្រាសាទបាគង ដើម្បីកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំជាមួយនឹងក្រុមប្រឹក្សាស្រុកស្តីពីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។

-ជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនឹងរដ្ឋបាលស្រុកប្រាសាទបាគង រួមជាមួយក្រុមប្រឹក្សាឃុំទាំង៩ឃុំ សរុប៦៤នាក់ នៅសាលាស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១។

-ចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសពប្រជាពលរដ្ឋ នៅសាលាស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១។

សមាជិក សមាជិកាព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ

✽ នាថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២១ សមាជិក សមាជិកាព្រឹទ្ធសភាចំនួន៦រូប បានអញ្ជើញចូលរួមក្នុង មហាសន្និបាតលើកទី៤៦ នៃសភានិយាយភាសាបារាំង តាមប្រព័ន្ធវីដេអូ ភ្ជាប់ពីទីក្រុងប៉ារីស ប្រទេសបារាំង ក្រោម អធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ម៉ែន បញ្ញា** ប្រធានគណៈកម្មការទី១រដ្ឋសភា និងជាប្រធានក្រុមសភា ជាតិកម្ពុជា APF នៅសាលសន្និសីទបាយ័ន វិមានរដ្ឋ-សភា។



✽ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ សមាជិក សមាជិកា ព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចូលរួមពិធីបញ្ចុះ បឋមសិលាកសាងអគារសិក្សា១ខ្នង ទំហំ១១x៧០ម៉ែត្រ កម្ពស់ពីរជាន់ មាន១២បន្ទប់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ្ធ** ប្រធាន រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធ-រង្សា **សៅ ឌី** នៅវិទ្យាល័យសម្តេចចក្រី **ហេង សំរិទ្ធ** អន្លង់ជ្រៃ ឃុំកក់ ស្រុកពញាត្រែក ខេត្តត្បូងឃ្មុំ។



✽ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញ គោរពវិញ្ញាណក្ខន្ធឯកឧត្តមនាយឧត្តមសេនីយ៍ **ស៊ី យ៉ា កែវ** អតីតសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ នៅភូមិ តាអង ឃុំតាអង ស្រុកកូនមុំ និងអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ **ម៉ឺន ថង** អតីតសមាជិក

ព្រឹទ្ធសភាប្រចាំភូមិភាគទី៨ នៅភូមិភ្នំស្វាយ សង្កាត់បឹង-កន្សែង ក្រុងបានលុង ខេត្តរតនគិរី។

✽ លោកជំទាវ **ហាន សំរេង** ប្រធានគណៈកម្មការ ទី៨ព្រឹទ្ធសភាបានអញ្ជើញ៖



-ជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ អនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមចលនាស្ត្រីស្រុកល្វាងម ប្រចាំឆ្នាំ២០២០ និងលើក ទិសដៅបន្តឆ្នាំ២០២១ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។



-ដឹកនាំក្រុមសមាជិកាព្រឹទ្ធសភា ទស្សនកិច្ចការរចនា សម្លៀកបំពាក់របាំព្រះរាជទ្រព្យ នៅព្រះរាជដំណាក់សម្តេច រាជបុត្រីព្រះអនុជ **នរោត្តម អរុណរស្មី** នៅវិថីព្រះបាទ សុរាម្រិត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។



-ជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងពិសា

អាហារថ្ងៃត្រង់សាមគ្គីជាមួយនឹងបងប្អូននារីចំនួន៤០រូប មកពីសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅ គេហដ្ឋានលោកជំទាវផ្ទាល់ បុរីប៉ែងហួតបឹងស្នោ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២១។



✽នាថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **ម៉ម ប៊ុននាង** ប្រធាន និងឯកឧត្តម **ហែម ខន** អនុប្រធានគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញចូលរួម មហាសន្និបាតប្រចាំឆ្នាំរបស់សហភាពអន្តរសភា(IPU) ស្តីពី “ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដើម្បីស្តារ ឡើងវិញនូវទំនុកចិត្តលើរដ្ឋាភិបាល និងធ្វើឱ្យប្រសើរឡើង វិញនូវទស្សនវិស័យនៃការអភិវឌ្ឍ” ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសហភាពអន្តរសភា (IPU) និងអង្គការសហប្រជាជាតិតាមប្រព័ន្ធវីដេអូភ្ជាប់ពីទីក្រុងញ៉ូវយ៉ក នៅសាលប្រជុំកោះកេរ្តិ៍វិមានរដ្ឋសភា។



✽នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ឯកឧត្តម **ប៉ុល លឹម** អនុប្រធានគណៈកម្មការទី៤ព្រឹទ្ធសភាបានអញ្ជើញ ចូលរួមកិច្ចប្រជុំសភានិយាយភាសាបារាំង (APF) ស្តីពី គណៈកម្មការកិច្ចការសភា APF តាមប្រព័ន្ធវីដេអូភ្ជាប់ពី ទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមអធិបតីភាពឯកឧត្តម **ឈាង វុន** ប្រធានគណៈកម្មការទី៥រដ្ឋសភា និងជា ប្រធានក្រុមការងារទទួលបន្ទុកគណៈកម្មការកិច្ចការសភា APF នៅសាលសន្និសីទបាយ័ន វិមានរដ្ឋសភា។

✽ឯកឧត្តម **ប៉ុល លឹម** អនុប្រធានគណៈកម្មការ

ទី៤ព្រឹទ្ធសភា និងឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធាន គណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



-ចូលរួមប្រជុំក្រុមប្រឹក្សាជាតិ និងកិច្ចប្រជុំគណៈកម្មា- ធិការប្រតិបត្តិជាតិសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដើម្បីពិនិត្យអំពីវឌ្ឍនភាព បញ្ហាប្រឈមនានាដែលបាន អនុវត្តកន្លងមក ព្រមទាំងពិនិត្យ និងអនុម័តលើផែនការ សកម្មភាពការងារ និងថវិកាសម្រាប់អនុវត្តនៅឆ្នាំបន្ទាប់ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។



-ចូលរួមប្រជុំក្រុមប្រឹក្សាជាតិ និងកិច្ចប្រជុំគណៈកម្មា- ធិការប្រតិបត្តិជាតិរបស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តដើម្បីពិនិត្យអំពីវឌ្ឍនភាព បញ្ហាប្រឈមនានា ដែល បានអនុវត្តកន្លងមក ព្រមទាំងពិនិត្យ និងអនុម័តលើផែនការ សកម្មភាពការងារ និងថវិកាសម្រាប់អនុវត្តនៅឆ្នាំបន្ទាប់ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ នាថ្ងៃទី៩ ខែ កុម្ភៈ ឆ្នាំ២០២១។

✽នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម **ឈឹត គឹមឃាត** អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភាបាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការធ្វើសេចក្តី ព្រាងសេចក្តីប្រកាសស្តីពី “ការធ្វើបច្ចុប្បន្នភាពការត្រៀម រៀបចំសេចក្តីព្រាងសេចក្តីប្រកាសនៃកិច្ចប្រជុំASEP លើក ទី១១” ក្រោមអធិបតីភាពឯកឧត្តម **ហ៊ុន ម៉ានី** ប្រធាន គណៈកម្មការទី៧រដ្ឋសភា និងជាប្រធានកិច្ចប្រជុំគណៈ- កម្មាធិការធ្វើសេចក្តីព្រាងសេចក្តីប្រកាសASEP លើកទី

១១ នៅសាលប្រជុំបន្ទាយស្រី វិមានរដ្ឋសភា។

✽ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមក្នុងកិច្ចប្រជុំរៀបចំខ្លឹមសារ និងឯកសារសម្រាប់ ក្រុមពិភាក្សាទី៣ នៃកិច្ចប្រជុំASEP លើកទី១១ ក្រោម អធិបតីភាពលោកជំទាវ **ឡោក ខេង** ប្រធានគណៈកម្ម- ការទី៨រដ្ឋសភា នៅសាលសន្និសីទបាយ័ន វិមានរដ្ឋសភា នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។

-ចូលរួមក្នុងកិច្ចប្រជុំដើម្បីរៀបចំផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនគណៈប្រតិភូ និង កិច្ចប្រជុំទាំងមូលនៃកិច្ចប្រជុំASEP លើកទី១១ ក្រោមអធិ- បតីភាពឯកឧត្តម **ហ៊ុន ណេង** ប្រធានគណៈកម្មការទី៤ រដ្ឋសភា នៅសាលសន្និសីទបាយ័ន វិមានរដ្ឋសភា នាថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២១។

✽លោកជំទាវ **ម៉ូ សណ្តាប់** លេខាធិការគណៈកម្មការ ទី៨ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយពីសភាពការណ៍ទូទៅ ឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ នៅទីស្តីការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។

-ចូលរួមក្នុងកិច្ចប្រជុំស្តីពី ការត្រៀមរៀបចំកិច្ចប្រជុំ ASEAN លើកទី១១ នៅវិមានរដ្ឋសភា នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។

✽ឯកឧត្តម **ឡាន់ ឆន** លេខាធិការគណៈកម្មការ ទី១០ព្រឹទ្ធសភាបានអញ្ជើញ៖



-ដឹកនាំសមាជិក សមាជិកាស្រុកអូររាំងឱ ចូលជួបសម្តែង ការគួរសម គោរពរាយការណ៍អំពី ស្ថានភាពការងារទូទៅ របស់ស្រុកអូររាំងឱ និងទទួលនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាពញាចក្រី **ហេង សំរិល** ប្រធានរដ្ឋសភា

នៃព្រះរាជាណាចក្រកម្ពុជា នៅភូមិត្រីៈសម្តេច ស្ថិតក្នុងខណ្ឌ ចំការមន រាជធានីភ្នំពេញ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។



-ចូលរួមជាគណៈអធិបតីក្នុងពិធីបិទកិច្ចប្រជុំក្រុមប្រឹក្សា- ជាតិ និងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិជាតិរបស់សមា- គមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម **ស ខេង** ឧបនាយក -រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១។

✽ឯកឧត្តម **ប្រឹច គឹមស្រីលាង** សមាជិកគណៈ- កម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរ ក្រសួងស្តីពី វឌ្ឍនភាពនៃការពិនិត្យសិក្សា និងចងក្រង ឯកសារទីតាំងដី ដែលប្រជាពលរដ្ឋបានប្រើប្រាស់ និង អាស្រ័យផលជាក់ស្តែងក្នុងតំបន់ការពារធម្មជាតិ និងរបៀប អភិរក្សជីវចម្រុះភូមិសាស្ត្រខេត្តបាត់ដំបង ក្រោមអធិបតី- ភាពឯកឧត្តម **សាយ សំរោល** រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១។

✽នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភាបានអញ្ជើញ ចូលរួមក្នុងប្រជុំស្តីពីអនុគណៈកម្មការទទួលបន្ទុកសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម ស្តីអំពីផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងឱកាសប្រជុំ ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ឆ្នាំ២០២១ នៅ វិមានរដ្ឋសភា។

✽នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ **ស៊ី វណ្ណថា** សមាជិកគណៈកម្មការទី៩ព្រឹទ្ធសភាបានអញ្ជើញ ចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ក្រសួង សាធារណការ និងដឹកជញ្ជូន នៅទីស្តីការក្រសួងសាធា- រណការ និងដឹកជញ្ជូន។

**អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំមូកសរុបលទ្ធផលការងារប្រចាំខែមករា
និងកំណត់ទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២១**



ឯកឧត្តម អ៊ុំ សារីទ្ធ(ឆ្វេង) ដឹកនាំកិច្ចប្រជុំមូកសរុបប្រចាំខែមករា

នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំកិច្ចប្រជុំមូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីអនុប្រធាននាយកដ្ឋានឡើង។

នៅក្នុងឱកាសនោះ ក៏មានការបញ្ជាក់វិធីអូបូកសរុបលទ្ធផលការងារក្នុងខែមករា ឆ្នាំ២០២១ និងកិច្ចពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងារ បញ្ហាប្រឈម សំណូមពរព្រមទាំងមតិបូកសរុបរបស់ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា។

មានប្រសាសន៍បូកសរុបនាពេលនោះ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានកត់សម្គាល់ឃើញថា ក្នុងខែមករា ឆ្នាំ២០២១ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់គ្រប់ការដ្ឋាន ដើម្បីបញ្ចប់ការងារដែលនៅសេសសល់ពីឆ្នាំ២០២០។ ម្យ៉ាងទៀតជាជំហានដំបូងដើមឆ្នាំសម្រាប់អនុវត្តផែនការប្រតិបត្តិឆ្នាំ២០២១ ស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់ពង្រឹងសមត្ថភាពព្រឹទ្ធសភា។ ព្រឹទ្ធសភានៅតែបន្តការងារជាអាទិភាពលើមុខងារស្នូលទាំង៣របស់ខ្លួនប្រព្រឹត្តទៅតាមការគ្រោងទុក ដោយបានរៀបចំនិងចាត់ចែងការប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន១ លើកបានដោយរលូន។ ទន្ទឹមនឹងនេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានអមដំណើរសមាជិកព្រឹទ្ធសភា ចុះបំពេញ

ការងារតាមមូលដ្ឋាន ដើម្បីសួរសុខទុក្ខ ដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក្រុងនានាបានយ៉ាងល្អប្រសើរ។ ចំពោះកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូនានា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានត្រៀមខ្លួនជាស្រេចដើម្បីចុះអនុស្សរណៈយោគយល់គ្នា (MOU) និងបានរៀបចំចាត់ចែងការប្រជុំអន្តរជាតិនានា តាមប្រព័ន្ធវីដេអូស្តីពីបណ្តាញស្ត្រីនៃសភាប្រើភាសាបារាំង(APF) និងគណៈកម្មការនានា ព្រមទាំងមហាសន្និបាតលើកទី៤៦(APF)។ ក្រៅពីការងារជាអាទិភាពខាងលើ អគ្គលេខាធិការដ្ឋាននៅតែបន្តយកចិត្តទុកដាក់បណ្តុះបណ្តាលលើកកម្ពស់សមត្ថភាព និងជំនាញរបស់មន្ត្រីរាជការឱ្យកាន់តែមានគុណភាពនិងប្រសិទ្ធភាព។

សម្រាប់ខែកុម្ភៈខាងមុខ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានកំណត់ឱ្យគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បន្តផ្តល់សេវាជូនសមាជិក សមាជិកាព្រឹទ្ធសភាឱ្យបានល្អប្រសើរ និងគ្រប់ជ្រុងជ្រោយលើមុខងារទាំង៥របស់ព្រឹទ្ធសភា ប្រកបដោយគុណភាព ប្រសិទ្ធភាពនិងទាន់ពេលវេលា។ ជាមួយគ្នានេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាត្រៀមរៀបចំដំណើរចុះទៅកាន់មូលដ្ឋានរបស់សមាជិកព្រឹទ្ធសភា ជួបសវនាការជាមួយនឹងក្រសួង ស្ថាប័ននានា ក្នុងរយៈពេលវិស្សមកាល ព្រមទាំងយកចិត្តទុកដាក់បង្កើនសមត្ថភាពស្រាវជ្រាវ និងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្នុងការងារឱ្យបានជាអតិបរមា ព្រមទាំងសមត្ថភាពភាសាបរទេស និងជំនាញផ្សេងៗទៀត។

(អត្ថបទ៖ នុត សច្ចៈ រូបភាព៖ មុន្នី សុចិត្តា)



ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមក្នុងកិច្ចប្រជុំ

**អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាពង្រឹងសមត្ថភាព
មន្ត្រីព័ត៌មានលើជំនាញបច្ចេកទេសផលិតព័ត៌មាន**



ឯកឧត្តម ឡោក នាយ (កណ្តាល) អញ្ជើញបិទវគ្គបណ្តុះបណ្តាល

នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “បច្ចេកទេសផលិតព័ត៌មាន” នៅសាលសិក្សាសាលាខាងជើង វិមានព្រឹទ្ធសភា។

ក្នុងឱកាសនោះ លោកស្រី **វ៉ាន់ ណារី** តំណាងសិក្សាកាមនៃវគ្គបណ្តុះបណ្តាល បានឡើងថ្លែងអំណរគុណ និងធ្វើការប្តេជ្ញាចិត្តក្នុងការយកចំណេះដឹងដែលទទួលបានក្នុងវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តក្នុងការងារប្រចាំថ្ងៃ ដើម្បីផ្តល់សេវាជូនព្រឹទ្ធសភា ប្រកបដោយគុណភាព។

ពិធីបិទវគ្គនេះ លោក **គី សុខលីម** ស្ថាបនិកសារព័ត៌មានថ្មី ថ្មី និងលោក Pierre Gillette សាស្ត្រាចារ្យសារព័ត៌មានថ្មី ថ្មី បានមានចំណាប់អារម្មណ៍ថា នេះគឺជាលើកទី១ ហើយ ក្នុងនាមជាអ្នកចែករំលែកចំណេះដឹង ដែលឃើញសិក្សាកាមមានការផ្លាស់ប្តូរមតិយោបល់គ្នាយ៉ាងផុសផុល ព្រមទាំងវត្តមាននៃការចូលរួមក៏មានភាពសកម្ម និងទៀងទាត់។

មានប្រសាសន៍ក្នុងពិធីបិទវគ្គនោះ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភាបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដើម្បីពង្រឹងសមត្ថភាពបន្ថែមជូនមន្ត្រីព័ត៌មាននៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាលើជំនាញផលិតព័ត៌មាន ដើម្បីធ្វើយ៉ាងណាឱ្យការផ្តល់សេវាជូនសមាជិកព្រឹទ្ធសភា ប្រកបដោយគុណភាព ប្រសិទ្ធភាព និងទាន់ពេលវេលា។

ឯកឧត្តម **ឡោក នាយ** បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាន

ព្រឹទ្ធសភា ជាពិសេសមន្ត្រីព័ត៌មានដែលបានផលិតព័ត៌មានជូនព្រឹទ្ធសភា ព្រមទាំងបានរួមចំណែកក្នុងការផ្សព្វផ្សាយព័ត៌មានអំពីព្រឹទ្ធសភាទៅកាន់សាធារណជនបានជ្រាបទាន់ពេលវេលា។ ទាំងអស់នេះ គឺជាការខិតខំរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងការពង្រឹងសមត្ថភាពរបស់មន្ត្រីរាជការស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រ និងផែនការសកម្មភាព សម្រាប់ពង្រឹងសមត្ថភាពរបស់ព្រឹទ្ធសភាកម្ពុជាពីពេលនេះរហូតដល់ឆ្នាំ២០៣០ ដើម្បីឱ្យមន្ត្រីរាជការទាំងអស់មានជំនាញ វិជ្ជាជីវៈ ដល់កម្រិតខ្ពស់។

ឯកឧត្តម **ឡោក នាយ** បានសង្កត់ធ្ងន់ថា តាមរយៈចំណេះដឹង បទពិសោធន៍ល្អៗដែលទទួលបានពីលោកគ្រូ ឧទ្ទេសនាម សូមសិក្សាកាមនៃវគ្គបណ្តុះបណ្តាលនេះ យកទៅអនុវត្តក្នុងការងារប្រចាំថ្ងៃរបស់ខ្លួនជូនអង្គភាព ក៏ដូចជាស្ថាប័នឱ្យកាន់តែល្អប្រសើរជាងមុន និងមានគុណភាពខ្ពស់។

វគ្គបណ្តុះបណ្តាលនេះ មានសិក្សាកាមចូលរួមសរុបចំនួន ២៩នាក់ មកពីនាយកដ្ឋានព័ត៌មាន លេខាធិការដ្ឋានអមគណៈកម្មការទាំង១០ព្រឹទ្ធសភា និងលេខាធិការដ្ឋានអ្នកនាំពាក្យព្រឹទ្ធសភា រយៈពេលសិក្សា៤ពេល ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ដោយផ្ដោតសំខាន់លើបច្ចេកទេសចាប់ ឬស្វែងរកមុំ (ប្រធានបទ) បច្ចេកទេសសរសេរព័ត៌មានខ្លី ឬវែង បច្ចេកទេសអានព័ត៌មាន និងបច្ចេកទេសផលិតវីដេអូព័ត៌មានដោយប្រើទូរសព្ទដៃ។

(អត្ថបទ និងរូបភាព៖ គឹម សិទ្ធិ)



ទិដ្ឋភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាល

**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី ការងារផែនការសំណង់ និងកំណែទម្រង់ ដោយមានការអញ្ជើញចូលរួមពីអគ្គលេខាធិការរងអគ្គនាយក នៃអគ្គនាយកដ្ឋានទាំង៥ អគ្គាធិការដ្ឋាន នាយកដ្ឋានរដ្ឋបាល នាយកដ្ឋានគ្រប់គ្រងអគារ សារពើភណ្ឌ និងសំណង់ នាយកដ្ឋានហិរញ្ញវត្ថុ នាយកដ្ឋានព័ត៌មានវិទ្យា និងអង្គភាពសន្តិសុខផ្ទៃក្នុងព្រឹទ្ធសភា នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការអញ្ជើញចូលរួមពីអគ្គលេខាធិការរង អគ្គនាយកនៃអគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការ នៅសាលពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានទទួលជួបសំណេះសំណាលជាមួយនឹងមន្ត្រីរាជការជាសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលស្តីពី Confort Zone and Success in Career (ក្រុមទី១) ចំនួន៣០នាក់ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាទៅលើសេចក្តីសម្រេចស្តីពី ការកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធរបស់អង្គភាពកិច្ចការសុខភាព និងសង្គមកិច្ច នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយមានការចូលរួមពីអគ្គនាយកទាំង៥ និងអគ្គាធិការ នៅសាលប្រជុំពិសេសជាន់ក្រោមវិមានព្រឹទ្ធសភា។



**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **វ៉ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំតារាងឧបសម្ព័ន្ធតម្លៃសម្រាប់រៀបចំគម្រោងថវិកាកម្មវិធីរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង។



✽ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **វ៉ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនអាជ្ញាធរសង្កាត់ព្រែកលៀប សង្កាត់ព្រែកតាសេក និងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។



✽ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុមប្រឹក្សាវិន័យនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាជិក សមាជិកាក្រុមប្រឹក្សាវិន័យនៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា។



✽ នាសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងពិធីដាក់ឱ្យដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកផ្គត់ផ្គង់ប្រេងឥន្ធនៈ និងការបោះពុម្ពសម្រាប់ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីអគ្គនាយកទាំង៥អគ្គាធិការ និងមន្ត្រីនៃអង្គភាពលទ្ធកម្ម ព្រមទាំងតំណាងក្រុមហ៊ុន សហគ្រាសឯកទត្តបុគ្គលនានា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។



✽ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មការពិនិត្យលក្ខណសម្បត្តិបេក្ខជនដែលត្រូវស្នើសុំគ្រឿងឥស្សរិយយស និងមេដាយការងារសម្រាប់ឆ្នាំ២០២០ ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកគណៈកម្មការ នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា។



**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភាបានអញ្ជើញដឹកនាំគណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា គោរពវិញ្ញាណក្ខន្ធសពលោករស់ស៊ីយ៉ង់ក **សេង ឈាន** មេបញ្ជាការកងរាជអាវុធបាត់ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនៅផ្ទះលេខក្រុមទី៥ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។



✽ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាវាយតម្លៃប្រគល់កិច្ចសន្យាឯកសារដេញថ្លៃលទ្ធកម្មទំនិញស្តីពី ការផ្គត់ផ្គង់ប្រេងឥន្ធនៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកទាំង៥ និងមន្ត្រីនៃអង្គភាពលទ្ធកម្មនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលាពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា។



✽ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ជំនាញការពារថ្នាក់ដឹកនាំ របៀបប្រើប្រាស់ខ្លោងទ្វារសុវត្ថិភាព និងបច្ចេកទេសម៉ាស៊ីនX-Ray នៅសាលាសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភាបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនអាជ្ញាធរសង្កាត់បាក់ខែង និងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។



✽ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុមប្រឹក្សាវិន័យនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយមានការចូលរួមពី ឯកឧត្តមលោកជំទាវ លោក លោកស្រីដែលជាសមាជិក សមាជិកក្រុមប្រឹក្សាវិន័យ នៅសាលប្រជុំពិសេសក្រោម វិមានព្រឹទ្ធសភា។



**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាស្តីពី លក្ខណសម្បត្តិ និងពិនិត្យវាយតម្លៃសមត្ថភាពមន្ត្រីរាជការ ដែលជាបេក្ខជនត្រូវវាយតម្លៃដំឡើងថ្នាក់បៀវត្ស តាមវេនអតីតភាព និងវេនជ្រើសរើសសម្រាប់ខែមេសា ឆ្នាំ២០២១ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកាក្រុមប្រឹក្សាវិន័យ នៅសាលប្រជុំពិសេសក្រោម វិមានព្រឹទ្ធសភា។



✽នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **ម៉ម ឡេងឃ៉ានី** នាយករង និងលោកជំទាវ **សាយ ចាន់ណារ៉ុន** នាយិការងារនៃខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភាបានអញ្ជើញនាំយកនូវបច្ច័យ អង្ករ ទេយ្យទានព្រមទាំងសម្ភារមួយចំនួនរបស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ទៅថ្វាយសម្តេចព្រះមហាសុមេធាធិបតី **នន្ទ ថៃ័ត** សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តបទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។



✽នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **ឈឹម សុទ្ធតុណ** អគ្គនាយក នៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ ប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២១ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។



**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽នារៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **ឈឹម ព្រះខ័ន** អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះ ឱ្យអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ចាប់ពីអនុប្រធាន ការិយាល័យឡើង នៅសាលសិក្ខាសាលាបណ្ណាល័យ ព្រឹទ្ធសភា។



✽នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **សោម សាវុធ** អគ្គនាយករង នៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា គោរពវិញ្ញាណក្ខន្ធសពលោក **អែល សេង** ឪពុកបង្កើតលោកស្រី **ឯល កញ្ញា** ប្រធាន ការិយាល័យស្រាវជ្រាវច្បាប់អន្តរជាតិ នៃនាយកដ្ឋាន ស្រាវជ្រាវកិច្ចការអន្តរជាតិ នៃអគ្គនាយកដ្ឋានពិធីការ និង ទំនាក់ទំនងអន្តរជាតិ នៅគេហដ្ឋានលេខ៧៨A ផ្លូវលេខ៥ បុរីពិភពថ្មីចំការដូង សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានី- ភ្នំពេញ។



✽នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម **គឹម សុមិត្រា** អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានស្រាវជ្រាវ បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី “ភាពចម្រុះនៃវប្បធម៌ និងស័ក្តិសិទ្ធិភាពនៃការគ្រប់គ្រង៖ សេវាកម្មវិជ្ជាជីវៈនៅ ហុងកុង ការវិនិយោគនៅក្រៅប្រទេស និងក្នុងតំបន់សេដ្ឋ- កិច្ចពិសេសនៅកម្ពុជា” តាមរយៈប្រព័ន្ធវីដេអូ (Zoom) នៅ បន្ទប់ប្រជុំពិសេស វិមានព្រឹទ្ធសភា។



